

សត្រា ពូ ប៉ាហ្សឺ កា ម្ចាត ហេព្រើ

សារ អន់តត់ រ៉ះ

សត្រា ប៉ាហ្សឺ កា ម្ចាត សុនសាត ហេព្រើ ឡាក់ សៀ យីស៊ូ ទី សារ ប្រើ អន់ អន់ហ្គាល់ តាង ឡើង សត្រា អន់ទៀតៗ យី ទី សារ អន់តត់ រ៉ះ ឡាក់ កា បក់ ហ្សាំង សាឡាច់ អ្នក ចាបាប។ បក់ ច្រាត់ សត្រា អា អើ អ្នក កាប អន់ រ៉ត់ ប៉ានីរ ពីរ កាង។ អើ អ្នក សារ ពីង ផាប ប៉ានីរ ប្រៀស វ៉ាញ៉ា វែរ ពុត សាន់ដាប ឡាក់ កា ខាក់។ បក់ អន់ដា យីត ផា រ៉ត់ ប្លូល ច្រាត់ សត្រា អា បក់ អន់ដា ណាវ យីត ផា អាប្លូឡូ ច្រាត់ បក់ អន់ដា ណាវ យីត ផា ស៊ីឡូ បាណាបះ លូកា លើ កា ព្រីស៊ីល លូ អាគីឡា ច្រាត់ ហះកា តាទីច អើ ពិន អ្នក អ្នក អ្នក កា ព្យា ច្រាត់ សត្រា អា លូ អ្នក អ្នក អន់តត់ កា ពូ ច្រាត់ សត្រា អា ប៉ាហ្សឺ កា ម្ចាត សៀ យីស៊ូ ប៉ាត់ ក្រំ ចំ ណោះ ដេល។ ក្រាន់ កា ពិន អ្នក អន់តត់ ញុន កា សត្រា អា រ៉ះ ផា បក់ ច្រាត់ អើ ប៊ុច រ៉ះ តាត់ កាចាំង សុនសាត អ៊ីស្រាអែល បក់ ម្ចាត សៀ យីស៊ូ គ្រិះ។ ម្ចាត ណោះ ប៊ែត ចឹង ទី សារ ម៉ឹង ញុន កា ទី សារ ថុក ឡាបាត ហះកា បក់ ច្រាត់ សត្រា អា ប្រើ អន់ខែ ដាម អត់ សៀ លើយ ឡាក់ កា ម្ចាត សៀ ប្រៀស សើត ពែ ដេល។

ពូ យីត ផា សត្រា អា ច្រាត់ អន់ទ្រូល ឡើង សាណាំ ៧០ គ.ស. ឡាក់ សាណាំ ពូ ថាឡាយ រោង រ៉ាម៉ះ ប្រៀស។

សារ សំខាន់ៗ

បក់ ប្រាក់ សត់ត្រា អា អែ កាប ពួយ សារ សាញ៉ា វែវ ពុត សាន់ដាប់ ភៀ រ៉ះ អន់ ពូ ហ្លង់ ឡឹង យីស៊ូ គ្រិះ ឡាក់ ដាក់ ហ្ន័ត ឡឹង រតី ម៉ូសេ ខង អែ គន ប្រ្ទ័ះ បិកកាតយ័ លូ ដាក់ ហ្ន័ត ឡឹង ម្នត ក្រាត់ រ៉ាម៉ះ ប្រ្ទ័ះ ខង អែ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទ័ះ ឡាក់ តីស ឡឹង ពូ លូ អែ អ៊ូ ហ្វាយ ប៉ាណូស ទិខូ អន់ រ៉ាវ៉ាច ឡឹង សារ យច។ យីស៊ូ មប ឡាកោ អែ ប្រគី កាណាគី រ៉ាម៉ះ ប្រ្ទ័ះ ឡាក់ ដាក់ ហ្ន័ត ឡឹង កាណាគី ឡាក់ ពូ រ៉ាម៉ះ ប្រ្ទ័ះ កាណាង រោង រ៉ាម៉ះ សាំ ខង អែ ប៉ាណាំ ប៉ាណូស អន់ ម៉ុត ក្យាម៉ ប្រ្ទ័ះ បិកកាតយ័ លូ ប្រគី សារ សាញ៉ា វែវ ពុត ណារ ឡាក់ អែ លើយ អ៊ូ អ៊ូ ហ្ស័ង។

បក់ ប្រាក់ សត់ត្រា អា អែ តាត់ កាចាំង ម្នត សៀ យីស៊ូ អន់ ទី ពុត ខំ ដាក់ ត្រង់ លូ សៀ យីស៊ូ លើយ។

យីស៊ូ គ្រិះ ដាក់ ហ្ន័ត ឡឹង ម្នត បិយ ប្រ្ទ័ះ។ (១:១-២:១៨)

យីស៊ូ គ្រិះ ដាក់ ហ្ន័ត ឡឹង រតី ម៉ូសេ លូ រតី យូស្វេ។ (៣:១-៤:១៣)

យីស៊ូ គ្រិះ ដាក់ ហ្ន័ត ឡឹង ម្នត ក្រាត់ រ៉ាម៉ះ ប្រ្ទ័ះ។ (៤:១៤-៧:២៨)

យីស៊ូ គ្រិះ ប្រគី កាណាង ឡឹង សារ សាញ៉ា វែវ ពុត ណារ ឡាក់ ដាក់ ហ្ន័ត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាប់។ (៨:១-៩:២៨)

យីស៊ូ គ្រិះ ដាក់ ហ្ន័ត ឡឹង កាណាគី ពូ រ៉ាម៉ះ ប្រ្ទ័ះ។ (១០:១-៣៩)

សារ ប៉ាណូស សើត ពែ សៀ ប្រ្ទ័ះ។ (១១:១-១២:២៩)

សារ អែ កោប អន់ ត្រគ់ លូ ពុត ប្រ្ទ័ះ។ (១៣:១-១៩)

សារ យីស៊ូ គីស ហ្គីត ឡឹង ម្នាត បិយ ប្រ្លៈ

១ ផៈ សើគ ពែ ប្រ្លៈ បិកកាតយ៍ រៈ កា វគ្គ យ៉ាគ៍ ពិន រៈ អៀង ទង រៈ អៀង នែវ កេះ ពីង ម្នាត វ៉ាគីយ ប្រ្លៈ

២ ហះកា កាណាង រ៉ាងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ អើ រៈ កា ពិន ពីង គន អើ ឡាក់ អើ រើស អន់ ប្រគី តាំងឡា កាណា គី ញ៉ាៗ ទិណោះ អើ កា ប៉ាងកើត អង់កក់ តេះ អន់ខូ លូ គន អើ ហង។

៣ គន ប្រ្លៈ អា ឡាក់ កា តាតាវ ក្លាត់ ឡាច ឡឹង ប្រ្លៈ បិ កកាតយ៍ យី អើ ឡាក់ កា ប្រ្លៈ បិកកាតយ៍ គ្រីប នែវ។ អើ ចឹក រ៉ាងហៃ កាណាគី ញ៉ាៗ ទិណោះ លូ ប៉ានីវ អើ ឡាក់ អំរ៉ា ញ អីញ។ ឡែង ឡឹង អើ រ៉ាវ តាត់ អន់ដាត់ ប៉ាណូស ឡឹង សារ យច កេះណោះ អើ អ្នែ ពីង ចាវ អំរ៉ាញ អីញ តែង សា ម៉ា ប្រ្លៈ ឡាក់ កាន់ទ្រី កាន់ត្រម៍ ហ្គីត អ្នែ ពីង ប្លែង តោ។

៤ ណោះ ហង បះ អើ គីស ហ្គីត ឡឹង ម្នាត បិយ ប្រ្លៈ ទីប អើ ដាត់ ហ្គីត ឡឹង បិយ ប្រ្លៈ ដេល

៥ ខង ប្រ្លៈ បិកកាតយ៍ អូ ទី រៈ អុះ កា បិយ អើ ផាះ

«អីស អា ហង គន អាញ

ដាវ អា អាញ អន់ ពូ អូ អន់តត់ ផា អីស គន អាញ តា ទីចង្កា។*

កា អូ ទី រៈ ផាះ

«អាញ អា ហង ចឹង ប្រគី ពី អើ

* ១:៥ ១:៥ សារ អា ឡាច ឡឹង ដាប អញសើ ប៉ានេ ប្រ្លៈ (ទំនុកតម្កើង) ២:៧។

អើ កា ចឹង ប្រគី គន អាញ្ច៧។†

៦ ម៉ោញ ណាវ ផះ ប្រ្ទះ បិកកាតយ៍ អន់ គន ឡោងទ្រៀ អើ
ជីវ ពឹង អង់កក់ តេះ អា អើ កាប ផា «ហាត់ អន់ បិយ ប្រ្ទះ ទិ
ណោះ កាដាប សាំប្ទះ អើ៧។‡

៧ កាប៉ាច់ បិយ ប្រ្ទះ ប្រ្ទះ បិកកាតយ៍ រះ ផាះ

«ប្រ្ទះ អ្យក់ បិយ អើ ប្រគី ឡាក់ កា ខ្យាល
អើ អ្យក់ ទុច អើ ប្រគី ឡាក់ កា អំប៊ុត អុញ៧។

៨ កាប៉ាច់ គន អើ ប្រ្ទះ រះ ផាះ

«អី ប្រ្ទះ អីស ចឹង ប្រគី សាដាច់ លើយ
សាវ រាំងហៃ រាំងខ្យា ម៉ះ អីស ដាត់ ត្រង់។

៩ អីស បិច កា សាវ ដាត់ ត្រង់
អីស អូ ណីស កា សាវ អូ ដាត់

ណោះ ហង បះ ប្រ្ទះ បិកកាតយ៍ ឡាក់ ប្រ្ទះ អីស
អើ រើស អីស ប្រើ ប្រគី សាដាច់

អើ ប្រគី អន់ អីស ទី ពុត ហោក រត់ ហ្ន័ត ឡឹង គូប អីស៧។*

១០ ទី ច្រាត់ ណាវ ពឹង ផាប់ ប៉ានីវ ប្រ្ទះ ផាះ

† ១:៥ ១:៥ សាវ អា ឡាច់ ឡឹង ២ សាំយូអែល ៧:១៤។ ‡ ១:៦ ១:៦ ប៉រ
ហៃ ផាប់ អញស៊ី ប៉ានេ ប្រ្ទះ (ទំនុកតម្កើង) ៩៧:៧។ S ១:៧ ១:៧ សាវ
អា ឡាច់ ឡឹង ផាប់ អញស៊ី ប៉ានេ ប្រ្ទះ (ទំនុកតម្កើង) ១០៤:៤។ អើ បិច រះ ផា
ប្រ្ទះ បិកកាតយ៍ យរ បិយ អើ តាម ពុត បិច ទីល នីណោះ បិយ ប្រ្ទះ ក្រាន់ កា
ទុច ដោច។ * ១:៩ ១:៩-៩ សាវ អា ឡាច់ ឡឹង ផាប់ អញស៊ី ប៉ានេ ប្រ្ទះ
(ទំនុកតម្កើង) ៤៥:៦-៧។

«អី ប្រ្លឹះ តាំងឡា ផ្ទះ ប៉ាន់ជា ពែ អីស ទី បាំងកើត អង់កក់
តែ៖

ប្លែង កា កើត ញុន កា តី អីស ដេល។

១១ ហៈកា តេះ លូ ប្លែង ចឹង ហ៊្យង់

កាប៉ាច់ អីស ចឹង អ្នែ លើយ។

តេះ លូ ប្លែង ចឹង រ៉ោះ ឡាក់ កា ខោ អារ

១២ អីស ចឹង ឡប់ តេះ ឡាក់ កា ពូ ឡប់ អារ

ប្លែង កា ចឹង តួរ ឡាក់ កា ពូ ប្លើះ ខោ អារ

ហៈកា កាប៉ាច់ អីស អូ អូ តួរ អុះ

អីស ចឹង អ្នែ លើយ អូ អូ ឡូច អុះ៧។†

១៣ ម៉ោញ ណាវ ប្រ្លឹះ បិកកាតយ៍ អូ ទី រ៉ះ កា បិយ អែ ផាះ

«ហាត់ អ្នែ ពីង ចារ អំរាញ តែង សាម៉ា អាញ

ក្បាក់ អាញ ចឹង ពីត តាម៉ីរ អីស

អន់ អ្នែ កាន់តេះ តាំប៉ាង ជុង អីស៧។‡

១៤ បិយ ប្រ្លឹះ ទិណោះ អន់ខែ ស៊ុត កា ប៉ាងាត់ ផ្ទះ អ្នែ ប្រគី ង៉ា

រ កា ប្រ្លឹះ បិកកាតយ៍ សាំរ៉ាប់ ទី បក់ ពៀ ឡាក់ ប្រ្លឹះ ចឹង តង់

អន់ អ្នែ រ៉ៃស។

២

១ ញុន ណោះ ហង់ បះ ពិន ត្រគី អ្យក់ ពុត ចែត ឡឹង សារ

† ១:១២ ១:១០-១២ សារ អា ឡាច់ ឡឹង ផាច់ អញស៊ី ប៉ានេ ប្រ្លឹះ (ទំនុកតម្កើង)
១០២:២៥-២៧។ ‡ ១:១៣ ១:១៣ សារ អា ឡាច់ ឡឹង ផាច់ អញស៊ី ប៉ានេ
ប្រ្លឹះ (ទំនុកតម្កើង) ១១០:១។

អន់តត់ ប៉ាតោ ឡាក់ ពិន កាតាំង ណោះ អន់ កាខាក់ អ្នក ផែត
ពិន ចឹង ហ៊្វៀង ហៀត អូ អន់ហ្គាល់ ប្រ្ទៈ។

២ ផា ចាបាប់ ឡាក់ ប៊យ ប្រ្ទៈ អ្យក់ ឡាក់ រ៉ះ ណោះ ពែ ត្រត់ តា
ទីច កេះ ផា ប៉ាណូស ទីខូ ឡាក់ ប្រ្ទ័ យច លូ ចាបាប់ ណោះ
ត្រត់ ថូត អន់ ត្រត់ លូ សារ អូ ដាក់ អន់ខែ ប្រ្ទ័ ណោះ ហង

៣ ផា នីណោះ ប្រ្ទ័ នីចម៍ ពិន ចឹង វ៉ាវ៉ាច ឡាកោ ផា ពិន អូ
ចៃ សៀ សារ កេង ខាក់ អា ឡាក់ រ៉ះ ផា ប្រ្ទៈ តង់ ពិន ? ខង
សារ អា យីស៊ូ ឡាក់ ពី តាំងឡា ពិន អែ ទៅ រ៉ះ អន់ទ្រូល ឡឹង
ពូ។ កេះណោះ ម្នត បក់ កាតាំង អែ រ៉ះ ណោះ កា រ៉ះ ប៉ាឡាក់
កា ពិន ដេល។

៤ ប្រ្ទៈ បិកកាតយ៍ ប្រ្ទ័ អន់ ពិន អូ អន់តត់ ផា សារ អា ត្រ
ត់ តាទីច ញូន កា ប្រ្ទ័ សារ អំវាញ អីញ អៀង នែវ ប៉ាងាត់
ប៉ាលឹង ប្រ្ទៈ ដាក់ កាខាក់ កា អន់ ពូ អូ ប្រ្ទ័ ងារ កេង ខាក់
តាម ពុត ប្រ្ទៈ បិច។

សារ យីស៊ូ ឡាក់ តាំងឡា តង់ ពិន

៥ ប្រ្ទៈ បិកកាតយ៍ អូ ទី មប កា ប៊យ អែ អុះ រ៉ាំងហៃ អង់កក់
តេះ តែង ម៉ាត់ ទៀ ឡាក់ កា ញីន ផះ អែ រ៉ះ អា។

៦ ពីង ផាប់ ប៉ានីវ ប្រ្ទៈ ទី សារ ម៉ោញ ពូ ច្រាត់ រ៉ះ ផា៖

«ញ៉ា ប៉ាណូស ទី ខា នីចម៍ បះ អីស អ្យក់ ពុត ចែត កា អន់ខែ ?
ខ ញ៉ា បះ អីស រ៉ាំងហៃ រ៉ាំងខ្យា អន់ខែ ?

៧ អីស ប្រ្ទ័ អន់ អន់ខែ អែ កាន់តេះ អំវាញ ប៊យ អីស ប៉ែត
ដោច
អីស អន់ អន់ខែ ប្រ្ទ័ សាដាច់ ពីង អង់កក់ តេះ

ទីប ទី សារ អំរាញ លូ លោ លែង សិច

៨ អីស អន់ កាណាគី ទិណោះ អ្នែ កាន់តេរ អំរាញ អន់ខែ៧*

ប្រ្ទៈ បិកកាតយ៍ អន់ កាណាគី ទិណោះ អ្នែ កាន់តេរ អំរាញ អន់ខែ អូ ទី សល់ ម៉ោញ អុះ។ ហះកា រ៉ប ដាវ អា ពិន បើ ប័ប កាណាគី ទិណោះ អ្នែ កាន់តេរ អំរាញ ប៉ាណូស អុះ។

៩ ហះកា ពិន ប័ប យីស្វី ប្រ្ទៈ ប្រ័គី អន់ អ៊ែ អ្នែ កាន់តេរ អំរាញ បិយ អ៊ែ ប៊ែត អូ ទុញ អុះ ហះកា កិញអៀ អា ប្រ្ទៈ អន់ យី ស្វី ទី សារ អំរាញ អីញ ទីប លោ លែង សិច ញន កា អ៊ែ តៅ ប៉ា ណាប ប៉ាតាង ប៉ាណូស ទិខ្ច ខង ប្រ្ទៈ តាប៉ាប តាប៉ុន កា ពិន។

១០ កាណាគី ញ៉ាៗ ទិណោះ កើត ពីរ ឡឹង ប្រ្ទៈ សាំរ៉ាប់ កា អ៊ែ ទៅ។ ប្រ្ទៈ ប៉ាញ្ញី ពុត ប្រ័គី អន់ ពូ អៀង ដូវ កេះ គន អ៊ែ ទីប អន់ ពូ ទី សារ អំរាញ អីញ អ៊ែ កា ប្រ័គី អន់ តាំងឡា តង់ ពិន តាគី អង់កេះ ជិនកាន ប្រ្ទៈ ដាគី កាខាក់ ញន កា តៅ ប៉ា ណាប។

១១ យីស្វី ឡាក់ ប្រ័គី អន់ ប៉ាណូស ដាគី សាំរ៉ាប់ កា ប្រ្ទៈ លូ ប៉ាណូស ឡាក់ អ៊ែ ប្រ័គី អន់ ដាគី ណោះ អន់ខែ កើត ឡាច់ ឡឹង ពី ដឹង ម៉ោញ ញន ណោះ ហង បះ អ៊ែ អូ តាយ្យស អុះ អើ កា ពិន ផា អុះ មី។

១២ អ៊ែ កាប ផាះ

«អី ប្រ្ទៈ អាញ ចឹង រះ សារ អីស កា ម្នត អុះ មី អាញ អាញ ចឹង ចាដៃ ប៉ានេ អីស ប៉ាគី ចារ ពូ លូម៧។†

* ២:៨ ២:៦-៨ សារ អា ឡាច់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្ទៈ (ទំនុកតម្កើង) ៨:៤-៦។ † ២:១២ ២:១២ សារ អា ឡាច់ ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្ទៈ (ទំនុកតម្កើង) ២២:២២។

១៣ យីស៊ី កាប ណាវ ផាះ

«អាញ ម៉ឹង ប្រ្ទៈ ហង្ស†

លូ ផាះ

«អាញ អ្នែ ប៉ាត់ អា អន់ខូ លូ គន សោ ប្រ្ទៈ បិកកាតយ៍ អន់
កា អាញ្ច១៩

១៤ គន សោ អ៊ែ ណោះ ទី ឡាកោ បាំងឡែ ណោះ ហង
បះ យីស៊ី កេះ ប៉ាណូស ទី ឡាកោ បាំងឡែ ឡាក់ កា ពូ និះទៅ
ដេល កេះណោះ អ៊ែ តៅ ភៀ ថាឡាយ អ្នាត ម៉ែត ប្រ្ទៈ ប៊ីត
ឡាក់ ទី សារ អំរាញ ប្រ៊ីត អន់ ប៉ាណូស តៅ

១៥ លូ តង់ ពិន អន់ វ៉ាវ៉ាច់ ឡឹង កេះ ទុច ឡុច អញ្ចសិច ញន
កា អ្សគ កា សារ តៅ។

១៦ ប្រ្ទៈ បិកកាតយ៍ អូ តង់ បិយ អ៊ែ អុះ អ៊ែ តង់ គន សោ
វតី អាប្រ្ទាហាំ។

១៧ ញន ណោះ ហង បះ យីស៊ី ត្រត់ ជីវ កេះ ប៉ាណូស ឡាក់
កា អុះ ម៉ី អ៊ែ គ្រីប នែវ ភៀ អន់ អ៊ែ កេះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្ទៈ
ឡាក់ ទី ពុត តាប៉ាប តាប៉ុន លូ ប្រ៊ីត ង៉ាវ កា ប្រ្ទៈ បិកកាតយ៍
អន់ ដាត់ ត្រង់ ទីប វ៉ាម៉ះ ប្រ្ទៈ ហ្វាយ ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង
សារ យថ។

† ២:១៣ ២:១៣ សារ អា ឡាច់ ឡឹង អេសាយ ៨:១៧។ § ២:១៣ ២:១៣
សារ អា ឡាច់ ឡឹង អេសាយ ៨:១៨។

១៨ ញួន កា អើ តាំងឡា ប្រ្ទៈ ប៊ីត បិច ប្រើ អើ ប្រគំ យច ទីប អើ ទី សារ ប៉ាណាប បះ អើ អ្នក តង់ បក់ ព្យ័ ឡាក់ ពូ ជៀក ប្រគំ យច ដេល។

៣

សារ យីស៊ូ តីស ហ្គិត ឡឹង រគំ ម៉ូសេ

១ អី អះ មី ឡាក់ ដាត់ សាំរ៉ាប់ ប្រ្ទៈ ឡាក់ អើ អ្នក អន់ខូ លូ ញីន ហត់ យីត ចាជ្រែប ឡឹង យីស៊ូ ឡាក់ ប្រ្ទៈ ប្រើ រះ ប៉ាតាង អើ យីស៊ូ អា កា ម៉ែត ក្រាត់ រ៉ាមៈ ប្រ្ទៈ ឡាក់ ពិន សៀ ណោះ ហង។

២ យីស៊ូ ដាត់ ត្រង់ កា ប្រ្ទៈ ឡាក់ ប្រើ អើ ឡាក់ កា រគំ ម៉ូសេ ដាត់ ត្រង់ កា ងារ កាណុង ហី ក្រាន ប្រ្ទៈ ដេល។

៣ បក់ ប្រគំ ហី លៅ លែង សិច ក្លា ឡឹង ហី នីចម យីស៊ូ កា លៅ លែង សិច ហ្គិត ឡឹង រគំ ម៉ូសេ និះទៅ ដេល

៤ ខង ហី ទិណោះ កា ទី ពូ ប្រគំ ហះកា ប្រ្ទៈ បាំងកើត កា ណាត់ ទិណោះ។

៥ កាប៉ាច រគំ ម៉ូសេ ទី ពុត ដាត់ ត្រង់ ប្រគំ ងារ កា ពូ ទីខូ កាណុង ហី ក្រាន ប្រ្ទៈ ងារ អើ ណោះ ប្រគំ អន់ ពូ អ្នក ឡឹង សារ ឡាក់ ប្រ្ទៈ ចឹង រះ ប៉ាត់ អន់តីត

៦ ហះកា យីស៊ូ គ្រិះ ឡាក់ គន ប្រ្ទៈ កា ដាត់ ត្រង់ ផះ អ្នែ រាំងហៃ ហី ក្រាន ប្រ្ទៈ យី ពិន អា ហង ឡាក់ ហី ក្រាន ប្រ្ទៈ ផា ពិន អ្នែ ម៉ឹង អើ លើយ ទីប ទី ពុត ខិន លើយ។

សារ ប៉ាសុន ប្រ្ទៈ ចឹង ម៉ុត រ៉ាឡូវ អន់ខូ លូ ប្រ្ទៈ

៧ ប៉ាដាត់ ប៉ាលីង ប្រ្ទៈ រះ ផាះ

«ដាវ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្ទៈ បិកកាតយ៍
 ៨ អន់ដីស ដៃ កាង កល់ ឡាក់ កា វត៌ យ៉ាត់ អន់ដីស សើត
 ពៃ

អន់ខែ ប៉ាសាំង លូ ប្រ្ទៈ បិកកាតយ៍
 ផះ ប្រ្ទៈ សាត់ លួង អន់ខែ អ្នែ ពឹង ស្រី តិស ពៃ។ *

៩ ប្រ្ទៈ ជា "ប៉ាត់ ចារ ណោះ ហង
 វត៌ យ៉ាត់ អន់ដីស ប៉ាសាំង លូ អាញ សាម៉ត កា អាញ អូ
 ចែត ថូត

ផះ រាំងរាំង ៤០ សាណាំ
 អន់ខែ ប័ប័ ទិ កេះ គ្រឹប សារ អាញ ប្រ័ត័។

១០ អន់ខែ ប្រ័ត័ នីណោះ ប្រ័ត័ អន់ អាញ អីក ខាក់
 ណោះ អាញ កាប ជា 'ពុត ពៀក អន់ខែ អ្នែ រីល រឿង
 លើយ។

អន់ខែ អូ ប្រ័ត័ ពួយ ពុត អាញ ប៊ុច អុះ'។
 ១១ ណោះ ហង បះ អាញ កាប អីក កា អន់ខែ ទីប ម៉ត់ ផាះ
 'អាញ អូ អន់ អន់ដីស ម៉ត វ៉ាឡូវ ទី សារ សាណុក សាវ៉ាក អន់
 ខូ លូ អាញ អុះ' "»។†

១២ អី អុះ មី ខំ សាំងកែ កាខាក់ ដៃ ដៃ អន់ ពៀ កាណុង កាំ
 ឡាំង អន់ដីស ទី ពុត អូ ដាត់ អ្នាត សៀ ប្រ្ទៈ បិកកាតយ៍ ឡាក់
 ទី អាញ រីស។

* ៣:៨ ៣:៨ ប័រ ហៃ សារ ឡាច (និក្ខមន៍) ១៧:១-៧។ † ៣:១១ ៣:៧-១១
 សារ អា ឡាច ឡឹង ជាប់ អញសើ ប៉ានេ ប្រ្ទៈ (ទំនុកតម្កើង) ៩៥:៧-១១។

១៣ ហត់ អន់ដីស អន់តត់ ប៉ាតោ កា គួប សោប វ៉ាប់ ដាវ ដាវ ចំ ពូ ផា «ដាវ អា ដៃ អន់ អុះ ម៉ី ចំ កាង កល់ លូ ត្រត់ អង់ កោ សាវ យច។

១៤ ផា ពិន សៀ កាខាក់ ទីល ឡូច ឡាក់ កា ពិន សៀ ប៉ាន់ដា ពែ ចាបះ កា ពិន ចឹង ទី ចានែក អន់ខូ លូ យីស៊ូ គ្រិះ តាទីច ហង។

១៥ ពីង ផាប ប៉ានីវ ប្រ្លះ ទី រះ ផា «កាណុង ដាវ អា ផា អន់ ដីស កាតាំង ប៉ានីវ ប្រ្លះ ប៊កកាតយី អន់ដីស ដៃ កាង កល់ ដៃ ឡាក់ កា ផះ រ៉ាងហាវ វគី យ៉ាត់ អន់ដីស ប៉ាសាំង លូ ប្រ្លះ ណោះ ពែ។

១៦ ពៀ អន់ដា កាតាំង ប៉ានីវ ប្រ្លះ រះ កេះណោះ ប៉ាណាំ គួប ប៉ាសាំង លូ ប្រ្លះ ? យី មូត បក់ វគី ម៉ូសេ ប៉ាណាំ ឡាច់ ឡឹង ប៉ាចេត អ៊ីស៊ីប ណោះ ហង។

១៧ ផះ រ៉ាងរ៉ាង ៤០ សាណាំ ណោះ ពៀ អន់ដា ប្រ័តី អន់ ប្រ្លះ ប៊កកាតយី អ៊ីក ? យី មូត បក់ ប្រ័តី សាវ យច ទីប អន់ខែ តោ អ្នាត កាន់តឹង ពីង ស្រែ តីស។

១៨ ប្រ្លះ ប៊កកាតយី ម៉ត់ ផា អូ អន់ ពៀ អន់ដា ម៉ុត វ៉ាឡូវ ពីង ចាវ សាណុក សាវ៉ាក អន់ខូ លូ អើ ? យី ទី មូត អូ សាហាំង អើ ណោះ ហង។

១៩ ទីល នីណោះ ពិន ប៉ប កេះ អន់ខែ អូ ទី ម៉ុត អុះ ខង អន់ខែ អូ សៀ។

៤

១ ប្រ្លះ ប៊កកាតយី ទី សាញ៉ា កេះ កា ពិន ផា ចឹង អន់ ពិន ម៉ុត វ៉ាឡូវ អន់ខូ លូ អើ ទីល នីណោះ ហត់ អន់ អន់ដីស សាំង

កែ អន់ កាខាក់ អ្នក ផែត ទី ពៀ ម៉ោញ ដូរ កាណុង កាំឡាំង
អន់ដីស ចឹង អូ ទី ម៉ុត

២ ខង ពិន កាតាំង សាវ ដាក់ ឡាក់ កា អន់ខែ កាតាំង សើត
ពែ ដេល។ ហះកា សាវ ដាក់ ឡាក់ អន់ខែ កាតាំង ណោះ អូ
ទី ខា អុះ ខង អន់ខែ អូ សៀ។

៣ ប្រ្លះ ប៊កកាតយ៍ រះ ផាះ

«អាញ កាប អឹក កា អន់ខែ ទីប ម៉ត់ ផាះ

"អាញ អូ អន់ អន់ដីស ម៉ុត វ៉ាឡូវ អន់ខូ លូ អាញ អុះ"»។

កាប៉ាច់ ពិន ឡាក់ សៀ ពិន ចឹង ម៉ុត វ៉ាឡូវ អន់ខូ លូ អើ
ហង។ តាទីច អើ ប្រ្លះ ប៊កកាតយ៍ តាត់ អង់កេះ ងារ អើ ឡឹង
កាណើត អង់កក់ តេះ ពែ

៤ ខង ទី ប្រាត់ រះ កេះ ពីង ផាប៉ ប៉ានីរ ប្រ្លះ ផា «ទីល ដាវ ទី តាំ
ប៉ើះ ងារ ឡាក់ ប្រ្លះ ប្រ័ត័ កា កេះ ទី កេះ អើ កា វ៉ាឡូវ ពីង
ដាវ ណោះ*។

៥ ពីង សាវ អំពៃ ទី រះ កេះ ផា «អាញ អូ អន់ អន់ខែ ម៉ុត វ៉ាឡូវ
អន់ខូ លូ អាញ អុះ»។

៦ បក់ កាតាំង សាវ ដាក់ ឡឹង ប្រ្លះ ផះ សើតពែ ណោះ អន់
ខែ អូ ទី ម៉ុត វ៉ាឡូវ អុះ ញន កា អន់ខែ អូ វ៉ាប អូ សៀ ទីល នី
ណោះ ចឹង ទី ពូ អន់ទៀត ឡុត ចឹង ម៉ុត វ៉ាឡូវ ណោះ។

៧ ប្រ្លះ ប៊កកាតយ៍ កាំឡត់ ដាវ ម៉ោញ ណាវ យី ដាវ អា

* ៤:៤ ៤:៤ សាវ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:២។

ហង ឡាក់ អើទី រ៉ះ លូ សាដាច់ ដាវីត ទុញ សាណាំ អន់តីត ឡឹង
រតី យូស្វេ ប៉ាណាំ ប៉ាសុន ម៉ុត ពីង ប៉ាថេត កាណាន ឡាក់ កា
អាញ ទី រ៉ះ កេះ ផាះ

«ដាវ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្ទៈ ប៊ិកកាតយ៍
អន់ដីស ដៃ កាង កល់ ហង្ស។†

៨ ផា រតី យូស្វេ ទី ប៉ាណាំ ប៉ាសុន អន់ ទីល ប៉ាត់ ចារ វ៉ាឡូវ តា
ទីច ប្រ្ទៈ ប៊ិកកាតយ៍ កា អូ រ៉ះ ឡឹង ដាវ ម៉ោញ ណាវ អុះ។

៩ ទីល នីណោះ ចឹង ទី ដាវ វ៉ាឡូវ សាំរ៉ាប់ កា ប៉ាសុន ប្រ្ទៈ ប៉ា
ត់ ម៉ាត់ ទៀ

១០ ខង បក់ ចំ ម៉ុត ប៉ាត់ ចារ ប្រ្ទៈ ប៊ិកកាតយ៍ វ៉ាឡូវ បក់ ណោះ
កា ចឹង វ៉ាឡូវ ឡឹង ដាវ អើ ឡាក់ កា ប្រ្ទៈ វ៉ាឡូវ ឡឹង ដាវ អើ
ដេល។

១១ ញន ណោះ ហង បះ ពិន ត្រត់ ខំ ម៉ុត ឡាំ វ៉ាឡូវ អន់ខូ លូ
ប្រ្ទៈ ប៊ិកកាតយ៍ ដៃ អន់ ទី បក់ ពៀ បក់ ញន កា ប្រគី ឡាក់
កា បក់ អូ រ៉ាប់ អូ សៀ ផះ សើត ពៃ

១២ ខង ប៉ានីរ ប្រ្ទៈ ទី អាញ រ៉ុស ទីប ទី អំរ៉ាញ អីញ លូ សោត
ហ្គីត ឡឹង ដាវ ប្លា ពៀរ ប៉ានីរ ប្រ្ទៈ អា ច្រាត់ តាលុះ ទីល កាន់
តឹង លូ តាដាល អន់ កាតាច់ ឡឹង គូប ទីប ប៉ាដាត់ ប៉ាលឹង លូ
ពុត ពៀក អន់ កាតាច់ ឡឹង គូប និះទៅ ដេល។ ប៉ានីរ ប្រ្ទៈ
កា តាត់សុិន សារ ឡាក់ ប៉ាណូស យីត កាណុង ពុត ពៀក ទី

† ៤:៧ ៤:៧ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្ទៈ (ទំនុកតម្កើង)
៩៥:៧-៨។

ណោះ។

១៣ អូ ទី កាណាគី ញ៉ា ប្រ្ទៈ បិកកាតយំ ហៃ អូ បំបំ អុះ ម៉ាត់ អែ ហៃ បំបំ ទីណោះ អូ ទី សាគីម អុះ។ ពិន ត្រគ់ រ៉ះ កា ប្រ្ទៈ ទី សារ ឡាក់ ពិន ប្រគី។

សារ យីស៊ូ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទៈ

១៤ ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទៈ ម៉ោញ ដូរ ឡាក់ ដាត់ ហ្គិត អែ ម៉ុត ពឹង ប្លែង យី យីស៊ូ ឡាក់ គន ប្រ្ទៈ បិកកា តយំ ទីល នីណោះ ពិន ត្រគ់ សៀ លើយ សារ ពិន រ៉ះ ណោះ

១៥ ខង ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទៈ ឡាក់ អូ តាប៉ាប កា ពិន ឡាក់ អូ គីត អូ ខា ខង ប្រ្ទៈ បីត ប្រើ អែ ប្រគី យច គ្រីប នែរ ឡាក់ កា ពូ ជៀក ពិន ប្រគី យច ដេល ហះកា អែ អូ ទី ប្រគី យច អុះ។

១៦ ទីល នីណោះ ពិន ត្រគ់ ម៉ុត អន់ ក្យាមី ប្រ្ទៈ ឡាក់ ដាត់ ពុត កា ពិន ទីប ពិន ត្រគ់ ទី ពុត ខីន ណោះ អែ ចឹង តាប៉ាប តាប៉ុន ទីប តង់ ពិន រ៉ប ពិន តងកាន។

៥

១ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទៈ ម៉ោញ ដូរ ៗ យី ប្រ្ទៈ បិកកាតយំ រឺស អន់ខែ ឡឹង ប៉ាសុន ទិខ្ល ភៀ ប្រគី ងារ ហះ ម៉ាត់ អែ ប៉ាតាង ប៉ាសុន។ អន់ខែ ពុះ កាណាគី រ៉ាម៉ះ ប្រ្ទៈ ភៀ តង់ ប៉ាណូស អន់ រ៉ាវ៉ាច ឡឹង សារ យច។

២ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទៈ អូ តាប៉ាប កា បក់ ងល់ អូ ហ្លួង ឡាក់ ទី ពុត រឺល រឺង ខង ឡាកោ អែ ឡាក់ ប៉ាណូស ទី សារ យច ដេល។

៣ ញួន កា អើ ឡាក់ ប៉ាណូស ទី សារ យច ដេល បះ អើ ត្រ គ់ ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ សាំវ៉ាប់ កា ឡាកោ អើ ទៅ លូ កា ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង សារ យច។ *

៤ អូ ទី ញើ អូ ប្រគី ង៉ារ ដាគ់ អា អុះ ទី ដឹង ប្រ្លឹះ បិកកា តយ៍ រើស អើ ឡាក់ កា វគី អាវ៉ុន សើគ ពែ ណោះ ចឹង អូ ប្រ គី។

៥ កាប៉ាច់ យីស៊ូ គ្រិះ កា និះទៅ ដេល អើ អូ ត្រគ់ ប្រគី ម៉ែគ ក្រាគ់ វ៉ាម៉ះ ប្រ្លឹះ តាម ពុត អើ តាំងឡា អុះ យី ប្រ្លឹះ បិកកា តយ៍ រះ កា អើ ផាះ

«អីស ឡាក់ គន អាញ
ដាវ អា អាញ អន់ ពូ អូ អន់តគ់ ផា អីស គន អាញ តា
ទីច្បា†

៦ ប្រ្លឹះ បិកកាតយ៍ រះ កា យីស៊ូ ម៉ោញ ទង ណាវ ផាះ

«អីស ឡាក់ ក្រាគ់ វ៉ាម៉ះ ប្រ្លឹះ លើយ
ពូយ គុន ឡាបៀប សាដាច់ ម៉ិលគីសាខែក សើគ ពែ
ដេល៧‡

៧ ផះ យីស៊ូ អ្នែ ពឹង អង់កក់ តេះ អា ពែ អើ ឡាច់ ទៀក ម៉ាត់
លូ ម៉ន់ ឡោម កាប ម៉ៃៗ ប្រើ ប្រ្លឹះ បិកកាតយ៍ តង់ អើ អន់ វ៉ា

* ៥:៣ ៥:៣ បរ ហៃ ចាបាប មូត លេវី (លេវីនីយ) ១៦:១១-១៩។ † ៥:៥
៥:៥ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុកតម្កើង) ២:៧។ ‡ ៥:៦
៥:៦ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុកតម្កើង) ១១០:៤។

វាច់ ឡើង សារ តោ។ ញន កា យីស៊ី អ៊ុល កូត៍ លូ ប្រើ ព្រួយ
ប្រ្លឹះ បិកកាតយ៍ បះ ប្រ្លឹះ សាំយ៉ាង ព្រួយ ប៉ានីរ យីស៊ី ប៉រ។

៨ យ្រឹះ អើ ឡាក់ គន ប្រ្លឹះ បិកកាតយ៍ កាតាម កា អើ
ហៀន សាំយ៉ាង ប៉ានីរ ពី អើ ទីប ទី សារ ប៉ាណាប។

៩ កេះ អើ ប្រើ ព្រួយ ត្រីប សារ ពី អើ ប្រើ កេះ។ អើ កា
កេះ តាំងឡា តង់ តាត់ អង់រីស លើយ សាំរ៉ាប់ ប៉ាណាស ទីឌូ បក់
សៀ អើ។

១០ ប្រ្លឹះ បិកកាតយ៍ កា ប្រើ អើ ប្រើ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ តីស
ហ្គិត ព្រួយ គុន ឡាបៀប រតី ម៉ុលគីសាខែក ណោះ ហង។

សារ ត្រត់ ហៀន ប៉ានីរ ប្រ្លឹះ ជែ អន់ អ្នាត សៀ

១១ ពីង សារ អា ទី សារ អៀង ញីន បិច រះ កា អន់ដីស ហះ
កា អន់ដីស ក្រ ហ្លង់ ខង អន់ដីស អូ ចៃ សាំយ៉ាង។

១២ តាទីច អើ អន់ដីស ត្រត់ ប្រើ ណែយ ប៉ាងហៀន ពូ
កេះ ខង អន់ដីស សៀ ទុញ កេះ ហះកា អន់ដីស អ្នែ តង
កាន ពូ ប៉ាងហៀន អន់ដីស ឡើង ប៉ានីរ ប្រ្លឹះ ឡើង ប៉ាន់ដា ណា
រ។ អន់ដីស អ្នែ កា តងកាន ទៀក តុះ អន់ដីស អូ ចៃ កា
សាណា កាដី អុះ។ §

១៣ បក់ តងកាន ទៀក តុះ អូ ហ្លង់ ឡើង សារ ពូ ប៉ាងហៀន
ឡើង សារ ដាក់ ត្រង់ ណោះ អុះ ខង អន់ខែ អ្នែ សាស្វា។

§ ៥:១២ ៥:១២ «ទៀក តុះ កាប ប៉ាន់ដីប ឡើង សារ ប៉ាងហៀន សារ ប្រ្លឹះ
ឡាម៉ត់ ហ្លង់ សាំរ៉ាប់ បក់ អង់ក្រ សៀ។ «សាណា កាដី កាប ឡើង សារ ប៉ាងហៀន
សារ ប្រ្លឹះ ឡាក់ ញ៉ាក ហ្លង់។

១៤ បោះកា សាណា កាង់ សាំរ៉ាប់ ដឹង កា ប៉ាណូស តិស ហង់ ខង់ អន់ខៃ តាឡាប់ ឃើយ ខំ ហៀន អន់ អ៊ូ អន់ហ្គាល់ យច អ៊ូ អន់ហ្គាល់ ត្រគាំ។

၁

១ ទីល នីណោះ ញឹន អូ កាប ណាវ ហង ឡឹង សារ អន់ដីស ហៀន ផះ ប៉ាន់ដា ពែ ឡឹង សារ បក់ ប្រៈ រើស ប្រើ ប្រគី សា ដាច់ ណោះ។ ហត់ អន់ដីស ហៀន ឡា ប៉ាត់ ឌីរ អន់ សៀ កា ខាក់ ញឹន អូ ចៃ បាំងហៀន អន់ដីស លើយ។ ឡឹង សារ ឡាក់ ពូ អង់កះ សៀ ត្រត់ ហៀន ណោះ ឡាក់ កា សារ បុនពែង ពុត អន់ វ៉ាវ៉ាច់ ឡឹង សារ យច ឡាក់ ប្រគី អន់ តៅ ញឹន កា អូ ចៃ បាំងហៀន ណាវ ឡឹង សារ សៀ ប្រៈ

២ សារ បាំងបាំង ទៀត * លូ សារ មិន សាបាត់ លូ សារ វិស សីត ទីប សារ ប្រ្តី ចឹង ចែក ថ្ងៃ ឈើ។

៣ ជា ប្រឹកៈ ប្រឹកៈ កាតយ៍ អន់ ណោះ ញីន ចឹង បាំងហៀន សារ ណាវ ឡុក។

៤-៦ បក់ ចំ ស្មើ ម៉ោញ ទង កេះ លូ អ្សក់ សារ ដាក់ ឡើង
ប្រ្លឹះ កេះ ទឹប ទី ប៉ាងាត់ ប៉ាឡើង ប្រ្លឹះ សាំ ទឹប អន់ខែ អូ
ហ្លង់ ប៉ានីរ ប្រ្លឹះ ទឹប ហ្លង់ ឡើង សារ អំរាញ អីញ ឡាក់ ប្រ្លឹះ
ចឹង តាំបាង ប៉ាត់ ម៉ាត់ ទៀ ផា បក់ ណោះ ក្លះ ឡាច់ អ្នាត
ស្មើ អន់ខែ អូ អូ ចឹង រ៉ល សិត ប៉ិនពែង ពុត ពៀក ម៉ោញ
ទង ណាវុ អះ ខង ឡាក់ កា អន់ខែ បង់ គន ប្រ្លឹះ បិកកាតយ៍

* ៦:២ ៦:២ ប៉ាងហ្នំ ឡើក ពិន ព្រៃ នីអៀ កា ត្រគ់ ដលេះ វ៉ាវ ឡាកោ ។

ពីង អ្វីង គឹង ម៉ោញ ទង ណាវ ទីប ប្រគំ អន់ ពូ កាប បីដាយ កា អើ ណាវ។

៧ តេះ ចារ ចំ ទី បី អៀង លូ កើត ពៀ ប៉ូ អៀង ទីប ទី ខា កា បក់ តប់ ពៀ ប៉ូ ណោះ តេះ ណោះ ចឹង ទី សារ ដាក់ ឡឹង ប្រ្ទះ ដេល។

៨ ហះកា ផា តេះ ចារ ណោះ កើត ដឹង សាលៀ ប៉ាញ្ញី ទីប ណោះ ទីល នីណោះ ពូ ចឹង ផា តេះ ណោះ អូ ដាក់ អុះ ទីប ប្រ្ទះ ចឹង ប៉ាស្យាប សាំ។ ប៉ាក់ ទីល ឡុច ទៀ ពូ ចឹង សុះ អ្នាត ហង។

៩ អី អុះ មី ឡាក់ ញីន ប៉ិច ចៃ យ្ទះ ញីន កាប នីអៀ កា តាម ហះកា ញីន សៀ ផា អន់ដីស ចឹង ទី សារ ដាក់ ហង យី ប្រ្ទះ ចឹង តង់ អន់ដីស អន់ រីស

១០ ខង ប្រ្ទះ បិកកាតយ័ អូ ត្រគ់ ប្រ្ទះ អូ ត្រង់ ណោះ អុះ អើ អូ ពីល សារ ញ៉ា ឡាក់ អន់ដីស ប្រគំ ណោះ ដេល អើ កា អូ ពីល កា អន់ដីស តង់ ប៉ាសុន អើ ញុន កា ប៉ិច ចៃ កា អើ ផះ អន់ទ្រួល ពែ លូ រ៉ាប់ ដាវ អា ដេល។

១១ ញីន ប៉ិច កា អន់ដីស ទិខូ អ្យក់ ពុត ចែត លើយ ទីល ឡុច ណោះ ចឹង ទី គ្រីប សារ អន់ដីស ម៉ឹង ណោះ។

១២ ដៃ អន់ អន់ដីស កេះ ប៉ាណូស កាដីល អ្នែ គ្រីយ អ្រឿប ហត់ អន់ អន់ដីស ប្រគំ ពួយ បក់ ទី សារ ប្រ្ទះ សា ញ៉ា ញុន កា អន់ខែ សៀ លូ អត់ សាំរ៉ាញ៉ា។

សារ ប្រ្ទះ សាញ៉ា អូ អូ តូរ

១៣ ផ្ទះ ប្រ្ទៈ បិកកាតយ៍ សាញ៉ា លូ រត័ អាប្រាហាំ ពែ ប្រ្ទៈ អ្សក់ សិច អើ ទៅ ខង អូ ទី បក់ ពៀ តិស ឡឹង អើ ណាវ អុះ ចឹង ប្រគី ជាញ៉ាន កា អើ ណោះ។

១៤ អើ សាញ៉ា ជា «អាញ ចឹង អន់ សាវ ដាត់ កា អីស ទីប ចឹង ប្រគី អន់ ផង វ៉ាច អីស កើត វ៉ាល អៀង កាខាក់ ដេល»។

១៥ ញន កា រត័ អាប្រាហាំ ទី ពុត អត់ សាំវ៉ាញ អ្នែ ក្បាត់ អើ កា ទី ឡាក់ កា ប្រ្ទៈ សាញ៉ា ណោះ តាទីច ហង។

១៦ ប៉ាណូស ពិន ផ្ទះ ចំ ពូ ម៉ត់ ពូ ណាំង កាណាត័ ឡាក់ អំ វ៉ាញ ឡឹង ឡាកោ ប្រគី ជាញ៉ាន ភៀ អន់ អ្ន អន់តត់ ជា ពូ កាប សាវ តាទីច ម៉ាត់ ចឹង កេះ សាវ ពូ ប៉ាតែក ណោះ។

១៧ ប្រ្ទៈ បិកកាតយ៍ ប៉ិច តាំបាង អន់ កា ពូ ឡាក់ ចឹង ទី សាវ អើ សាញ៉ា ណោះ អន់ ពូ អ្ន ហ្លង់ ជា អើ ចឹង អូ រើ ពុត អុះ អើ ចឹង អន់ តាទីច ទីល នីណោះ អើ កា ម៉ត់ ហង។

១៨ សាវ ប្រ្ទៈ សាញ៉ា លូ ម៉ត់ ណោះ សាវ ទី ពៀរ ណោះ អ្ន អ្ន ត្នរ អុះ ប្រ្ទៈ កា អ្ន អ្ន តាំព្នង ដេល ទីល នីណោះ ពិន ឡាក់ សាតាក់ ឡាំ អោន ប៉ាត់ អើ អើ កា ប៉ាងហោក ពុត ពិន លូ តង់ អន់ ពិន ម៉ឹង អង អើ លើយ។

១៩-២០ សាវ ម៉ឹង អា ប្រគី អន់ កា ពុត ពៀក ពិន សៀ កាចាប ពៀប ឡាក់ កា តាឡង់ ប៉ាសយ៍ តិស ប្រគី អន់ ទូក តាវ ម៉ោញ ចារ។ ពិន អ្ន ម៉ឹង ញន កា យីស៊ូ ម៉ុត កាណាង ចារ ពូ ប៉ុង លូ កាណាត់ យី ចារ អើ អ្នែ អន់ទ្រូល ឡឹង ពិន ភៀ ឡោម ប្រ្ទៈ ប៉ាតាង ពិន ទីខូ ទីប អើ ប្រគី ម៉ែត ក្រាត់ វ៉ាមៈ ប្រ្ទៈ លើយ ពួយ គុន ឡាបៀប រត័ មិលគីសាខែក។

៧

សារ សាដាច់ មិលគីសាខែក ប្រគំ ក្រាត់ វ៉ាមៈ ប្រ្ទៈ

១ ផៈ សើត ពែ រតី មិលគីសាខែក អា ប្រគំ សាដាច់ មៀង សាឡឹម ទីប អើ ប្រគំ ក្រាត់ វ៉ាមៈ ប្រ្ទៈ ឡាក់ តីស ហ្គិត អើ ឡា បាត់ ចារ រតី អាប្រាហាំ ផៈ អាប្រាហាំ សើត ឡឹង តាកុះ លូ សាដាច់ ប៉ាថេត អន់ទៀត។ កេះណោះ អើ ប័រ សារ ដាត់ ឡឹង ប្រ្ទៈ អន់ កា អាប្រាហាំ។

២ រតី អាប្រាហាំ កា អ្យក់ កាណាតី ឡាក់ អើ តាប៊ីត អ្យក់ ឡឹង ពូ ទីណោះ អញ្ជើត ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា សាដាច់ មិលគីសាខែក។ * សិច មិលគីសាខែក ណោះ ទី ណី ផា សាដាច់ ដាត់ ត្រង់ កាខាក់ អើ កា សាដាច់ មៀង សាឡឹម † យី សាដាច់ ទី សារ សាណុក សាវ៉ាក។

៣ ពូ អូ ច្រាត់ សិច មើត ពី លូ រតី យ៉ាត់ ផ្ទង់ វ៉ាច់ អើ អុះ ដាវ កើត លើ ដាវ តៅ កា អូ ទី ដេល។ អើ ពៀប ឡាក់ កា គន ប្រ្ទៈ អើ ប្រគំ ក្រាត់ វ៉ាមៈ ប្រ្ទៈ លើយ។

៤ អន់ដីស យីត ចាជ្រែប ហៃ មិលគីសាខែក អា អើ កេង ខាក់ តាទីច ហង បះ រតី អាប្រាហាំ អន់ កាណាតី ឡាក់ អើ តា ប៊ីត អ្យក់ ណោះ អញ្ជើត ចានែក អើ អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា មិលគីសាខែក។

៥ កាប៉ាច់ ផ្ទង់ វ៉ាច់ លេវី ឡាក់ ប្រគំ ក្រាត់ វ៉ាមៈ ប្រ្ទៈ ពួយ ចាបាប់ អន់ខែ អ្យក់ ចានែក ឡឹង ប៉ាសុន យី អញ្ជើត ចានែក

* ៧:២ ៧:១-២ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៤:១៧-២០។

† ៧:២ ៧:២ សាឡឹម ទី ណី ផា «សាណុក សាវ៉ាក»។

អន់ខែ អ្យក់ ម៉ោញ ចានែក ឡឹង អុះ មី អន់ខែ ទៅ យ្មៈ អន់ ខែ ផ្លង់ វ៉ាច់ វគ្គី អាប្រាហាំ ទៅ កាតាម។

៦ កាប៉ាច់ មុលគីសាខែក អើ អូ ត្រគ់ ផ្លង់ វ៉ាច់ លេវី អុះ ហះ កា អើ អ្យក់ កាណាគី ឡឹង វគ្គី អាប្រាហាំ អញ្ជើញ ចានែក អ្យក់ ម៉ោញ ចានែក កេះណោះ អើ ប័រ សាវ ដាគ់ អន់ កា អាប្រាហាំ ឡាក់ ប្រ្មៈ ទី សាញ៉ា ណោះ ពៅ។

៧ តាម តាឡាប័ យើយ បក់ អ្យក់ សាវ ដាគ់ ចិ ឡឹង បក់ អន់ សាវ ដាគ់ សាវ អា ពិន អូ អូ ប៉ាតែក អុះ។

៨ ម្ចត លេវី យើយ អ្យក់ កាណាគី អញ្ជើញ ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក ហះកា អន់ខែ តៅ។ កាប៉ាច់ មុលគីសាខែក អើ អ្យក់ ម៉ោញ ចានែក និះទៅ ដេល ហះកា ផាប៉ ប៉ានីរ ប្រ្មៈ អូ រៈ ផា អើ តៅ អុះ។

៩ យី អើ ពិន ចឹង រៈ ផា សាវ អា ពៀប ឡាក់ កា វគ្គី លេវី អន់ កាណាគី ម៉ោញ ចានែក កា សាដាច់ មុលគីសាខែក ពួយ វគ្គី អា ប្រាហាំ ដេល យ្មៈ រ៉ប៉ ដាវ អា ម្ចត លេវី អ្យក់ ម៉ោញ ចានែក ឡឹង ពូ កាតាម

១០ ខង ផះ វគ្គី អាប្រាហាំ ប៉ាតៈ សាដាច់ មុលគីសាខែក ពៅ វគ្គី លេវី បើ តានី កើត អុះ ពៀប ឡាក់ កា អើ អ្វៃ កាណាង ឡាកោ វគ្គី អាប្រាហាំ ណោះ ហង។

សាវ យីស៊ូ ប្រគី ក្រាគ់ វ៉ាមៈ ប្រ្មៈ

១១ ចាបាប៉ ប្រ្មៈ ប្រើ គន សោ វគ្គី លេវី ប្រគី ក្រាគ់ វ៉ាមៈ ប្រ្មៈ សាវ អា ឡាក់ គុល ចាបាប៉ ប្រ្មៈ ណោះ ហង។ ទីល នីណោះ ផា ងារ ក្រាគ់ វ៉ាមៈ ប្រ្មៈ តែង លេវី អូ ហ្វាយ ឡាច់

ប៉ាសុន អន់ វ៉ាវ៉ាច់ ឡើង សារ យច តាទីច កេះ ញ៉ា ត្រគ់ ប៉ុច
រើស ក្រាគ់ វ៉ាម៉ះ ប្រ្លៈ ម៉ោញ ណាវ គុន ឡាបៀប ម៉ុលគីសាខៃ
ក ប្រគី ញ៉ា ? ញ៉ា អូ ប្រគី គុន ឡាបៀប វគី អានុន ?

១២ ផា ត្រគ់ តួរី ក្រាគ់ វ៉ាម៉ះ ប្រ្លៈ ទីល នីណោរ ចាបាប់ កា
ត្រគ់ តួរី និះទៅ ដេល

១៣ ខង ក្រាគ់ វ៉ាម៉ះ ប្រ្លៈ ឡាក់ ពូ ទី ច្រាត់ រ៉ះ ណោះ អើ កើត
ឡាច់ ឡើង ផ្លង់ វ៉ាច់ ឡាក់ អូ យើយ ទី ពៀ កាណុង ផ្លង់ វ៉ាច់ អើ
ប្រគី ក្រាគ់ វ៉ាម៉ះ ប្រ្លៈ អុះ។

១៤ ពិន ទិខូ កា អូ កេះ ពី តាំងឡា ពិន អើ កើត ឡាច់ ឡើង
ផ្លង់ វ៉ាច់ យូដា ហះកា ផះ វគី ម៉ូសេ រ៉ះ ឡើង សារ ក្រាគ់ វ៉ាម៉ះ
ប្រ្លៈ អើ អូ រ៉ះ ឡើង ផ្លង់ វ៉ាច់ យូដា ណោះ អុះ។

១៥ សារ អា ហ៊ឹង ចាបះ ខាក់ ហង ខង ទី ក្រាគ់ វ៉ាម៉ះ ប្រ្លៈ
ម៉ោញ ដូរ ណាវ ឡាក់ កា សាដាច់ ម៉ុលគីសាខៃក។

១៦ អើ អូ ត្រគ់ ក្រាគ់ វ៉ាម៉ះ ប្រ្លៈ ញុន កា ឡាច់ ឡើង ផ្លង់ វ៉ាច់
លេវី ឡាក់ កា ចាបាប់ រ៉ះ ណោះ អុះ យី អើ ប្រគី ក្រាគ់ វ៉ាម៉ះ
ប្រ្លៈ ញុន កា សារ អំវាញ អីញ អើ តាំងឡា ឡាក់ ទី អាញ រីស
អូ អូ តោ

១៧ ខង ពឹង ផាប់ ប៉ានីរ ប្រ្លៈ ទី រ៉ះ ឡើង សារ អើ ផាះ

«អីស ឡាក់ ក្រាគ់ វ៉ាម៉ះ ប្រ្លៈ លើយ

ពួយ គុន ឡាបៀប សាដាច់ ម៉ុលគីសាខៃក។

១៨ ទីល នីណោរ ចាបាប់ អន់ទ្រូល ណោះ ពែ ត្រគ់ អ្នាត
ហង ខង អូ ទី ខា កេះ

១៩ ខង ចាបាប់ រតី ម៉ូសេ អូ អូ ប្រីតី អន់ សារ ញ៉ា ដាត់ ត្រង់
អុះ ហះកា កិញអៀ អា ពិន ទី សារ ម៉ឹង ដាត់ ខាក់ ឡាក់ ប្រ្លឹះ
អន់ កា ពិន ញន កា សារ ម៉ឹង ណោះ ហង បះ ពិន អូ ម៉ុត
ក្បាមី ប្រ្លឹះ។

២០-២១ ម៉ោញ ណាវ ផះ ពូ ប្រីតី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ សើត
ពៃ ប្រ្លឹះ អូ ទី ម៉ត់ លូ អន់ខៃ អុះ ហះកា ក្រាត់ វ៉ាម៉ះ ប្រ្លឹះ
អន់តីត អា ប្រ្លឹះ បិកកាតយ៍ ម៉ត់ លូ អើ នីអៀះ

«អាញ ម៉ត់ លូ អីស អាញ អូ វើ ពុត អុះ
អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ»។

២២ ញន កា សារ ម៉ត់ ណោះ ហង បះ យីស៊ូ ខិន ឡាប់ ពឹង សារ
សាញ៉ា វែ ពុត ណាវ ឡាក់ ដាត់ ហ្គិត ឡឹង សារ សាញ៉ា វែ
ពុត សាន់ដាប់។

២៣ ម៉ោញ ណាវ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ គុន ឡាបៀប សាន់ដាប់
ពៃ ទី អៀង ដូរ ខាក់ អន់ខៃ ប្រីតី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តត់ៗ ខង
អន់ខៃ ឡាក់ ប៉ាណូស អូ តៅ

២៤ ហះកា យីស៊ូ អា អើ ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ អូ មប
អន់ កា ពៀ អុះ ខង អើ ទី អាញ រីស លើយ អូ អូ តៅ អុះ។

២៥ ញន ណោះ ហង បះ យីស៊ូ អូ តង់ គ្រីប សារ ទិ បក់
ពៀ ម៉ត់ ឡា ក្បាមី ប្រ្លឹះ បិកកាតយ៍ ញន កា អើ ទី អាញ រី
ស លើយ ណោះ ហង បះ អើ ម៉ន់ ឡោម ឡា ប្រ្លឹះ ប៉ាតាង
ពិន លើយ។

២៦ ពិន ត្រង់ តងកាន ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ ឡាក់ កា យីស៊ូ
ណោះ ហង យី ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ ឡាក់ ដាត់ សាវ៉ាប កា ប្រ្ទ្រៈ
អូ ទី សាវ យច អុះ ទីប អើ តាង ឡឹង ប៉ាណូស អូ ដាត់ ប្រ្ទ្រៈ
តាំប៉ោក អើ អន់ ចាំងហិត ឡឹង ប្លែង។

២៧ អើ អូ ត្រង់ ឡាក់ កា ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ អន់ទៀត អុះ អើ
អូ តងកាន ពុះ កាណាត់ វ៉ាម៉ះ ប្រ្ទ្រៈ វ៉ាប ដាវ ញុន កា សាវ យច
អើ តាំងឡា លូ សាវ យច ប៉ាសុន អុះ ខង អើ មប ឡាកោ អើ
ដឹង ម៉ោញ ទង កេះ ឡូត។

២៨ ពូយ ចាបាប់ វត្ថី ម៉ូសេ ពូ វើស ប៉ាណូស ឡាក់ ទី សាវ
យច ដេល អន់ ប្រ្ទ្រៈ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ ហះកា អន់តីត
ឡឹង ណោះ ប្រ្ទ្រៈ វើស គន អើ អន់ ប្រ្ទ្រៈ ម៉ែត ក្រាត់ វ៉ាម៉ះ ទីប
ម៉ត។ គន អើ ណោះ តាត់ អង់កេះ ដាវ អើ ត្រីប នែវ។

៨

សាវ សាញ៉ា វែវ ពុត ណាវ

១ ទី សាវ ឡាក់ ញីន ផះ អ្នែ បាំងហៀន ណោះ ពែ យី នែវ
អាះ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ នែវ ណោះ ម៉ោញ ដូវ កេះ
ឡាក់ ផះ អង់អ្នែ តែង សាម៉ា ត្រេ សាដាច់ ម៉ះ ប្រ្ទ្រៈ បិកកាតយ៍
ឡាក់ ទី សាវ អំរាញ អីញ កេង ខាក់ ពីង ប្លែង តោ

២ អើ ប្រ្ទ្រៈ ដាវ ពីង ចាវ វ៉ាម៉ះ តាទីច ឡាក់ ប្រ្ទ្រៈ បិកកាតយ៍
ប្រ្ទ្រៈ អូ ត្រង់ ប៉ាណូស ប្រ្ទ្រៈ អុះ។

៣ ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ ទីខូ ពូ វើស អន់ខែ ភៀ អ្សក់ កាណាត់
ពុះ វ៉ាម៉ះ ប្រ្ទ្រៈ។ ណោះ ហង បះ ក្រាត់ វ៉ាម៉ះ ប្រ្ទ្រៈ អា កា ត្រ
ត់ ទី កាណាត់ វ៉ាម៉ះ ប្រ្ទ្រៈ និះទៅ ដេល។

៤ ជា អើ អ្វី ពីង អង់កក់ តេះ អា អើ អូ ទី ប្រគី ក្រាត់ វ៉ាម៉ះ ប្រ្ទះ អុះ ខង ទី ក្រាត់ វ៉ាម៉ះ ប្រ្ទះ អៀង កេះ ផះ អ្វី ពុះ កា ណាត់ វ៉ាម៉ះ ប្រ្ទះ ពួយ ចាបាប់។

៥ ម្នុត ក្រាត់ វ៉ាម៉ះ ប្រ្ទះ ប្រគី ង៉ារ ពីង ចារ វ៉ាម៉ះ ប្រ្ទះ យី ពូ ប្រគី ចារ ណោះ ពួយ ចារ វ៉ាម៉ះ ប្រ្ទះ អ្វី ពីង ប្លែង តោ ហង ឡាក់ កា ប្រ្ទះ បិកកាតយ៍ រ៉ះ លូ រត់ ម៉ូសេ ផះ អើ ចឹង ប្រគី ចារ វ៉ាម៉ះ ប្រ្ទះ ណោះ ជា «អីស ត្រត់ ហៃ អន់ កាខាក់ អន់ អីស ប្រគី ពួយ ឡាបៀប អាញ តាំបាង កា អីស ពីង ប៉ានីម ពែ*។

៦ កិញអៀ អា ប្រ្ទះ រើស យីស្វី គ្រិះ អន់ ប្រគី ង៉ារ ដាត់ លីន ឡឹង ង៉ារ ម្នុត ក្រាត់ វ៉ាម៉ះ ប្រ្ទះ ណោះ ណាវ ខង សារ សា ញ៉ា វែវ ពុត ឡាក់ អើ ប្រគី កាណង់ ណោះ ដាត់ ហ្គិត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាប់ ខង សារ សាញ៉ា វែវ ពុត ណាវ អា អើ ទី សាញ៉ា ឡាក់ ដាត់ ហ្គិត ដេល។

៧ ញន កា សារ សាញ៉ា វែវ ពុត ផះ សើត ពែ បើ ដាត់ កាខា ក់ អុះ ណោះ ហង បះ ប្រ្ទះ បិកកាតយ៍ អន់ សារ សាញ៉ា វែវ ពុត ម៉ៅញ ណាវ

៨ ខង ប្រ្ទះ បីបី សារ អូ ដាត់ កាណង់ ប៉ាសុន អ៊ីស្រា អើល ណោះ ហង បះ អើ រ៉ះ ផាះ

«ប៉ាត់ អន់តីត ទៀ អាញ ចឹង ប្រគី សារ សាញ៉ា វែវ ពុត ណាវ អន់ខូ លូ ប៉ាសុន អ៊ីស្រាអើល លូ ប៉ាសុន យូដា ដេល។

៩ សារ សាញ៉ា វែវ ពុត អា អូ ត្រត់ ឡាក់ កា សារ សាញ៉ា វែវ ពុត

* ៨:៥ ៨:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២៥:៤០។

ឡាក់ អាញ សាញ៉ា លូ រតី យ៉ាត់ អន់ខែ
 ផះ អាញ ប៉ាណាំ អន់ខែ
 អន់ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប សើត ពែ ណោះ អុះ
 ខង អន់ខែ អូ ប្រីត ពួយ សាវ សាញ៉ា វែវ ពុត ណោះ អុះ
 ណោះ ហង បះ អាញ អូ វីនរ៉ាយ កា អន់ខែ ដេល
 អា ហង ប៉ានីរ ប្រ្ទះ ប៊កកាតយ៉។

១០ ប៉ាត់ អន់តីត ទៀ អាញ ចឹង សាញ៉ា វែវ ពុត លូ ប៉ាសុន អ៊ី
 ស្រាអ៊ីល នែវ អាះ
 ចាបាប អាញ ចឹង ចែត ពឹង ពុត តាម៉ុត ពឹង ពៀក អន់ខែ
 កេះណោះ អាញ ចឹង កេះ ប្រ្ទះ អន់ខែ
 អន់ខែ ចឹង កេះ ប៉ាសុន អាញ ហង។

១១ ផះ ណោះ អូ ទី ពៀ ចឹង បាំងហៀន អុះ ម៉ី អ៊ី ទៅ លូ បក់
 អ៊ែរ រសានែង ផាះ
 "ហត់ អន់ អន់ដីស អន់ហ្គាល់ ប្រ្ទះ ពិ"
 ខង អន់ខែ ចឹង អន់ហ្គាល់ អាញ ទិខ
 ឡឹង បក់ ចិ ឡឹង ពូ ទីល បក់ តីស ឡឹង ពូ

១២ ខង អាញ ចឹង អូ អ្យក់ យ៉ូ សាវ យច ម៉ះ អន់ខែ
 លូ អ្នាត ដោះ សាវ អូ ដាត់ ម៉ះ អន់ខែ ដេល៧។†

១៣ ប្រ្ទះ រះ ផា សាវ សាញ៉ា វែវ ពុត អន់តីត អា យី សាវ
 ណាវ ទីល នីណោះ សាញ៉ា វែវ ពុត អន់ទ្រូល ពែ អូ ទី ខា
 កេះ សាវ សាន់ដាប ណោះ ប៊ីត ចឹង ហ៊្យង ហង។

† ៨:១២ ៨:១២ សាវ អា ឡាច់ ឡឹង យេរេមៀ ៣១:៣១-៣៤។

៩

ចារ វ៉ាមៈ ប្រ្ទៈ ពីង អង់កក់ តេះ អា

១ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទី ចាបាប់ សាំរ៉ាប់ សាំប្ទៈ ប៉ានេ ប្រ្ទៈ ទីប ទី ចារ សាំរ៉ាប់ វ៉ាមៈ ប្រ្ទៈ ពីង អង់កក់ តេះ អា ដេល។

២ វ៉ាណើៈ ពូ ប្រគី ណោះ ទី កាណុង ពៀវ កាណុង ម៉ោញ ពូ អើ ផា កាណុង ដាត់ ពីង ណោះ ទី ចារ ចេត តាគៀង ទីប ទី គ្រេ សាំរ៉ាប់ ចេត ណុំ បាំង ទៀន អន់ កា ប្រ្ទៈ។

៣ តែង តោ កា អញស៊ែង ពូ បុង ណោះ ទី កាណុង ទី ពៀវ ពូ អន់ សិច ផា កាណុង ដាត់ កាខាក់ ។

៤ ពីង កាណុង ណោះ ទី អន់ហ្លឹង ម៉ាស សាំរ៉ាប់ សុះ កាណា គី បោផ្លូវ លូ ទី ហ៊ុប សារ សាញ៉ា វែវ ពុត ឡាក់ ពូ ប្រះ ចារ ម៉ាស ប៉ាញ្ញី ទីប ហ៊ុប ណោះ។ កាណុង ហ៊ុប សារ សាញ៉ា វែវ ពុត ណោះ ទី អោ ម៉ាស ម៉ោញ ឡាក់ ពូ ចេត ណុំ ម៉ាណា លូ ទី អ៊ឹង កាទូង មៈ រតី អាវុន ឡាក់ ទី ប៉ាកាវ ឡាក់ ទីប ទី អំហ្គោ ឡាក់ ពៀវ ប៉ក់ ឡាក់ ប្រ្ទៈ ច្រាត់ សារ សាញ៉ា វែវ ពុត។

៥ អ្នែ អំបាំង ហ៊ុប សារ សាញ៉ា វែវ ពុត ណោះ ទី ហ៊ុប ចេរូបី ន ពៀវ ផះ អ្នែ ឡាង កាហ្លាប អំបាំង កល់ ហ៊ុប ចារ ពូ ស្រោច ផាម ភៀ ហ្វាយ ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង សារ យច ហ៊ុប ចេ រូបីន អា បិច រះ ផា ប្រ្ទៈ បិកកាតយ៍ អ្នែ ពីង ណោះ។ ហះ កា ញីន អូ ភូមី កា រះ សារ អា គ្រីប ហាច់ ទីណោះ កិញអៀ អា អុះ។

៦ ប៉ាគី ពូ ប្រីគី ចារ ណោះ កេះ ទី កេះ ណោះ ម្ចាត ក្រាគី វ៉ាម៉ះ ប្រ្លឹះ កា ម៉ុត ពីង កាណុង ទី ម៉ោញ វ៉ាប ដាវ ភៀ ប្រីគី ដាវ អន់ខៃ

៧ ហះកា ពីង កាណុង ទី ពៀរ ទី ដឹង ម៉ែត ក្រាគី វ៉ាម៉ះ ប្រ្លឹះ ដោច ទី ម៉ុត ម៉ោញ សាណាំ ម៉ោញ ទង អ៊ែ កា ត្រគី អ្សក ម៉ុត ផាម អ្សក ស្រោច អន់ កា ប្រ្លឹះ បិកកាតយី ញុន កា សាវ យច អ៊ែ តាំងឡា លូ សាវ យច ប៉ាសុន ដេល ឡាក់ ពូ ប្រីគី ទីប អូ ហ្លង់។

៨ សាវ អា ប៉ាដាតី ប៉ាលឹង ប្រ្លឹះ បិច រ៉ះ អន់ អ្ន អន់តគី ផា ទ្រង ឡាំ ប៉ាគី កាណុង ដាគី កាខាក់ ណោះ បើ តានី បើក អុះ ដាវ ចំ កាណុង ទី ម៉ោញ អា អ៊ែ។

៩ សាវ ទី អា បិច រ៉ះ ឡឹង រាំងហាវ រ៉ាប ដាវ អា ហង យី បិច រ៉ះ ផា កាណាគី ពូ វ៉ាម៉ះ ទីណោះ អូ អ្ន ប្រីគី អន់ ពុត ពៀក បក់ ឡាំ សាប្លឹះ ប៉ានេ ប្រ្លឹះ ណោះ ដាគី ត្រង់ អុះ

១០ ខង សាវ ឡាក់ ពូ ប្រីគី ពូយ សាវ សាញ៉ា វែវ ពុត សាន់ ដាប ទីណោះ យី ទី ដឹង ឡាក់ កា សាណា សាណីត ទៀក អែត លូ សាវ វ៉ាវ ឡាកោ លូ កាណាគី អន់ទៀត។ ចាបាប ទី អា ក្រានី កា រ៉ះ កា ឡាកោ អំបាំង អា ដោច ឡាក់ ទី ខា ផះ រាំងរាំង ប្រ្លឹះ បើ តានី ប្រីគី អន់ ទី ឡាបៀប ណាវ ឡាក់ ដាគី ហ្គិត។

សាវ ផាម យីស៊ី ដាគី ហ្គិត ឡឹង ផាម អ្សក

១១-១២ ហះកា ផះ យីស៊ី គ្រិះ កេះ ម៉ែត ក្រាគី វ៉ាម៉ះ ប្រ្លឹះ ឡាក់ មប អន់ សាវ ដាគី ឡាក់ ពិន ទី កេះ អ៊ែ ម៉ុត ទ្រង វ៉ាណើះ ឡាក់ ដាគី ហ្គិត ដឹង ម៉ោញ ទង កេះ ឡុត វ៉ាណើះ ណោះ អូ ត្រគី

ប៉ាណូស ប្រើ អុះ លូ អូ ត្រង់ ពីង អង់កក់ តេះ អា ដេល។ អ៊ែ អូ អ្នក ឡាំ ផាម ប៉ាវពេ ទោល លើ ផាម គន រីក់ អុះ យី អ៊ែ អ្នក ផាម អ៊ែ ទៅ ម៉ាត់ ហ្វាយ ពិន អន់ ដាត់ លើយ។

១៣ ផះ ពូ អ្នក ផាម ប៉ាវពេ ទោល លូ ផាម រីក់ ប៉ាញី តាមី លូ អំហ្គុវ រីក់ ប៉ាញី សាតង់ ឡាយ លូ ទៀក ព្រី ពីង បក់ កើត អូ ដាត់ តែង ឡាកោ ប៉ាងឡៃ ណោះ ប្រើ អន់ បក់ ណោះ ដាត់ ណាវ។ *

១៤ សាឡង់ កា ផាម យីស៊ូ គ្រិះ ហ៊ែង ខាក់ ចឹង ប្រើ អន់ ពុត ពិន ដាត់ យី អ៊ែ ដាត់ កាខាក់ អូ ទី យច ហះ ចំ អុះ ប៉ាងាត់ ប៉ាលឹង ប្រ្ទះ ឡាក់ អ៊ែ លើយ ប្រើ អ៊ែ មប ឡាកោ កា ប្រ្ទះ បិ កកាតយ័ ភៀ អ៊ូត ឡាច់ សារ ពិន ប្រើ យច ឡាក់ ប្រើ អន់ តៅ ណោះ ម៉ាត់ ពិន ប្រើ ងារ កា ប្រ្ទះ ឡាក់ អ៊ែ លើយ ឡុត។

១៥ ខ ណោះ ហង បះ យីស៊ូ ប្រើ កាណង់ ឡឹង សារ សាញ៉ា វែវ ពុត ណាវ ភៀ អន់ បក់ ប្រ្ទះ រឺស អ្នក ណោះ ទី ប៉ាដក់ ប៉ាជៀ លើយ ឡាក់ កា អ៊ែ សាញ៉ា ពែ ហង ខង យីស៊ូ តៅ កេះ ភៀ ហ្វាយ ឡាច់ អន់ខៃ អន់ វ៉ាវ៉ាច់ ឡឹង សារ អន់ខៃ ប្រើ យច ផះ វ៉ាងវ៉ាង សាញ៉ា វែវ ពុត សាន់ដាប ពែ។

១៦ ផា ពូ ប្រាត់ សត់ត្រា ភៀ រះ ឡឹង សារ ត្រង់ ជែក ប៉ាដក់ ប៉ាជៀ ផា បក់ ប្រាត់ សត់ត្រា ណោះ អ៊ែ តៅ ត្រង់ អ៊ូ អន់ត គំ ផា អ៊ែ តៅ តាទីច កេះណោះ ពូ ចឹង ជែក ពួយ សារ អ៊ែ រះ ណោះ ហង

១៧ ខង សត់ត្រា ណោះ ត្រង់ ទី ខា ប៉ាត់ ដាវ អ៊ែ តៅ។ ផះ វ៉ាងវ៉ាង បក់ ប្រាត់ អ៊ែ រឺស សត់ត្រា ណោះ អ៊ូ ទី ខា អុះ។

* ៩:១៣ ៩:១៣ ប័រ ហៃ ចំលូន ប៉ាសុន (ផនគណនា) ១៩:១-២២។

១៨ កាប៉ាច់ សារ សាញ៉ា វែវ ពុត សើត ពែ កា និះទៅ ដេល អែវ អូ ទី ខា ដេល ផា អូ ទី ផាម។

១៩ ផះ វត្ថុ ម៉ូសេ អន់តត់ ប៉ាតោ កា ប៉ាសុន ទិខូ ពួយ សារ ពីង ផាបំ ចាបាប់ ប្រ្លឹះ កេះ ទិ កេះ ណោះ អែវ កា អ្យក់ ផាម វ៉ក់ ផាម ប៉ារពេ ឡាយ លូ ទៀក កេះណោះ អ្យក់ សក់ ចៀម នែវ កា ហ្វី ទ្រែម ពីង តើម អ្សិត ហ៊ីសុប ឡុក ពីង ផាម កេះណោះ ព្រីះ ពីង ផាបំ ចាបាប់ ប្រ្លឹះ ទីប ព្រីះ ពីង ប៉ាសុន ទិខូ ដេល។

២០ ផះ ណោះ អែវ វ៉ះ ផា «អា ហង់ ផាម ឡាក់ តាត់ អង់កេះ សារ សាញ៉ា វែវ ពុត ឡាក់ ប្រ្លឹះ បិកកាតយ៍ ប្រើ ពិន ប្រគី ពួយ»។†

២១ កេះណោះ អែវ កា ព្រីះ ពីង ចារ វ៉ាម៉ះ ប្រ្លឹះ លូ ពីង កាណា គី ញ៉ាៗ ឡាក់ ពូ យើយ យរ កាណុង ចារ វ៉ាម៉ះ ប្រ្លឹះ ណោះ ដេល។

២២ តាម ចាបាប់ ប្រ្លឹះ ប៊ីត ចឹង គ្រីប កាណាគី ទិណោះ ប្រ្លឹះ គី អន់ ដាត់ ញុន កា ផាម។ ផា អូ ទី ឡាច់ ផាម អូ ទី ទ្រង់ ចំ អន់ វ៉ាវ៉ាច់ ឡឹង សារ យច អុះ។

២៣ ចារ វ៉ាម៉ះ ប្រ្លឹះ លូ កាណាគី ញ៉ាៗ កាណុង ណោះ ឡាក់ ពូ ប្រគី ពួយ កាណាគី ពីង ប្លែង ពូ ប្រគី អន់ ដាត់ ញុន កា សារ ទិ អា ហង់។ ហះកា ផា ចឹង ប្រគី អន់ ដាត់ ចារ វ៉ាម៉ះ ប្រ្លឹះ តា ទីច ឡាក់ អ្វែ ពីង ប្លែង ណោះ តងកាន កាណាគី វ៉ាម៉ះ ឡាក់ ដាត់ ហ្គីត។

២៤ យីស៊ូ គ្រិះ អូ ម៉ុត ពីង កាណុង ដាត់ កាខាក់ ឡាក់ ប្រគី លូ តី ប៉ាណូស ឡាក់ ក្រានី កា ប្រគី ពួយ កាណុង ដាត់ កាខាក់ ពីង

† ៩:២០ ៩:១៩-២០ ប័រ ហៃ សារ ឡាច់ (និក្ខមនំ) ២៤:៣-៨។

ប្លែង ណោះ អុះ យី អើ ហាវ អ្នែ ពីង ប្លែង ឡូត។ កិញអៀ
អា អើ អ្នែ ហះ ង្គិរ ប្រ្ល័ះ បិកកាតយ៍ ភៀ ឡោម ប៉ាតាង ពិន។

២៥ អើ អ្ន វ៉ាមៈ ប្រ្ល័ះ លូ ឡាកោ អើ ទៅ អៀង ទង ឡាក់ កា
ម៉ែត ក្រាត់ វ៉ាមៈ ប្រ្ល័ះ អ្សក់ ផាម កាណាគី ម៉ុត វ៉ាមៈ ប្រ្ល័ះ ពីង
កាណាង ដាត់ កាខាក់ រ៉ប សាណាំ ណោះ អុះ។

២៦ ផា នីណោះ អើ ត្រត់ តៅ ប្រគី កាណាគី វ៉ាមៈ ប្រ្ល័ះ អៀង
ទង ហង ឡឹង កើត អង់កក់ តេះ អា ពៃ។ ហះកា កិញអៀ អា
អង់កក់ តេះ ប៊ែត ចឹង ឡូច កេះ អើ ជីរ ពីះ ដឹង ម៉ោញ ទង ភៀ
អ៊ូត ឡាច សាវ យច ញូន កា អើ តៅ លូ មប ឡាកោ ឡាក់ កា
កាណាគី ពុះ វ៉ាមៈ ប្រ្ល័ះ។

២៧ ប៉ាណូស ទិខូ ត្រត់ តៅ ម៉ោញ ទង កេះណោះ ប្រ្ល័ះ បិ
កកាតយ៍ ចឹង ចែត ថូត។

២៨ យីស៊ូ គ្រិះ កា និះទៅ ដេល អើ កា វ៉ាមៈ ប្រ្ល័ះ លូ ឡា
កោ អើ ទៅ ដឹង ម៉ោញ ទង ភៀ អ្សក់ ឡាច សាវ យច ប៉ាណូ
ស ទិខូ។ អើ ចឹង ជីរ ពីង អង់កក់ តេះ អា ម៉ោញ ទង ណា
រ្ក ហះកា លីក អន់តីត ទៀ អ្ន ត្រត់ អ៊ូត ឡាច សាវ យច
អុះ យី ជីរ តង់ ទិ ប៉ាណូស បក់ អ្នែ ក្បាត់ សាណាង អើ អន់
អ្នែ រ៉ុស។

១០

១ ចាបាប រៀប ឡាក់ កា កី សាវ ដាត់ ឡាក់ ត្រត់ កើត ពីះ អ្ន
ត្រត់ សាវ តាទីច ណោះ អុះ។ ចាបាប អ្ន អ្ន ប្រគី អន់ ប៉ាណូ

ស ដាគ់ កាខាគ់ អុះ យ្រ័ ពូ ពុះ កាណាគី វ៉ាមៈ ប្រ្ទ័ វ៉ាប សាណាំ លើយៗ កាតាម។

២ ផា ពូ ពុះ កាណាគី វ៉ាមៈ ប្រ្ទ័ ដឹង ម៉ោញ ទង ដាគ់ ឡូត ចាបះ កា អន់ខែ ចឹង អ្គ អន់តគ់ ផា ឡាកោ អន់ខែ អ្គ ទី សារ យច កេះ កេះណោះ អន់ខែ កា អ្គាត អ្គ ពុះ កាណាគី វ៉ាមៈ ប្រ្ទ័ ណាវ ហង។

៣ ហះកា ញួន កា ពុះ កាណាគី វ៉ាមៈ ប្រ្ទ័ វ៉ាប សាណាំ ណោះ ហង បះ អន់ខែ កាចាំង ឡឹង សារ អន់ខែ ប្រ្ទ័ យច

៤ ខង ផាម រីក់ ទោល លូ ផាម ប៉ាវពេ ទោល អ្គ អ្គ អ្គ ឡាច សារ យច អុះ។

៥ ខ អា ហង ផះ យីស្វី គ្រិះ ជីវ ពីង អង់កក់ តេះ ពែ អ៊ែ កាប ផាះ

«អី ប្រ្ទ័ បិកកាតយ៍

អីស អ្គ បិច កា កាណាគី ពុះ វ៉ាមៈ អុះ

ហះកា អីស ប្រ្ទ័ អន់ អាញ ទី ឡាកោ បាំងឡើ។

៦ អីស អ្គ បិច អុះ កា កាណាគី ពុះ ទីប កាតុ

លើ កាណាគី វ៉ាមៈ ភឿ ដាគ់ ផៃ អន់ ទី សារ យច។

៧ ណោះ ហង បះ អាញ រះ ផាះ

"អី ប្រ្ទ័ បិកកាតយ៍ ហៃ អាញ ឡាំ ប្រ្ទ័ ព្វយ ពុត អីស

សារ អា ទី ច្រាគ់ រះ ឡឹង សារ អាញ

កាណាង ផាប ប៉ានីវ ប្រ្ទ័ កេះ"។*

* ១០:៧ ១០:៥-៧ សារ អា ឡាច ឡឹង ផាប អញស៊ែ ប៉ានេ ប្រ្ទ័ (ទំនុកតម្កើង) ៤០:៦-៨។

៨ សាគ៍ ប៉ាន់ជា អ៊ែរ រ៉ះ ជា «កាណាគី ពុះ រ៉ាម៉ះ កាណាគី ពុះ ទីប កាតុ លើ កាណាគី រ៉ាម៉ះ ភ្លើ ដាគ៍ ដៃ អន់ ទី សារ យច អ៊ីស អូ បិច អុះ លូ អូ ត្រគ៍ ពុត អ៊ីស ដេល យ្ល យ្ល ពូ អន់ កាណាគី ទីណោះ ព្យយ ចាបាប កាតាម។

៩ កេះណោះ អ៊ែរ កាប ណាវ ជា «អី ប្រ្លៈ បិកកាតយ្ល ហៃ អាញ ឡាំ ប្រ្លៈ ព្យយ ពុត អ៊ីស។ ទីល នីណោះ អ៊ែរ កា អ្នាត ទី សារ សាន់ដាប ភ្លើ អ្នក សារ ណាវ ប៉ាតាង ឡុត។

១០ ញន កា យីស្វី គ្រិះ មប ឡាកោ អ៊ែរ ទៅ ម៉ោញ ទង កេះ។ ព្យយ ពុត ប្រ្លៈ បិកកាតយ្ល អ៊ែរ ប្រ្លៈ អន់ ពិន ដាគ៍ អូ ទី សារ យច កេះ។

១១ ម្នត ក្រាគ៍ រ៉ាម៉ះ ប្រ្លៈ ទីខ្ព អន់ខែ ប្រ្លៈ ដាវ ប្រ្លៈ រ៉ប ដាវ លូ ពុះ កាណាគី រ៉ាម៉ះ ប្រ្លៈ លើយ។ ឡាក់ កាណាគី អូ អូ អ្នក ឡាច សារ យច អុះ។

១២ កាប៉ាច យីស្វី គ្រិះ ឡែង ឡឺង អ៊ែរ មប ឡាកោ អ៊ែរ ទៅ សាវ៉ាប រ៉ាម៉ះ ប្រ្លៈ ម៉ោញ ទង កេះ។ ភ្លើ អន់ ពិន រ៉ាវ៉ាច ឡឺង សារ យច អ៊ែរ កា អ្នែ ពឹង ចារ អំរ៉ាញ អ៊ីញ តែង សាម៉ា ប្រ្លៈ បិកកាតយ្ល លើយ។

១៣ កិញអៀ អា អ៊ែរ អ្នែ ក្យាគ៍ ប្រ្លៈ បិកកាតយ្ល ប្រ្លៈ អន់ ម្នត តាម្មីរ អ៊ែរ អ្នែ កាន់តេ ជុង អ៊ែរ

១៤ ខង អ៊ែរ ប្រ្លៈ អន់ កា ពិន ដាគ៍ កាខាក់ លើយ អូ ទី យច ហះ ចំអុះ ញន កា អ៊ែរ រ៉ាម៉ះ ប្រ្លៈ លូ ឡាកោ អ៊ែរ ទៅ ដឹង ម៉ោញ ទង ណោះ ហង។

១៥ សើត ពែ ប៉ាដាត៍ ប៉ាលឹង ប្រ្លៈ ដាគ៍ កាខាក់ កា រ៉ះ ប៉ា ឡាក់ កា ពិន ដេល សាគ៍ ប៉ាន់ជា អ៊ែរ កាប ផាះ

១៦ «ប្រ្ទៈ បិកកាតយ៍ រ៉ះ ផាះ
 "ប៉ាត់ អន់តីត ទៀ អាញ ចឹង ប្រ័ត្ន សារ សាញ៉ា វែវ ពុត លូ
 ប៉ាសុន អាញ នីអៀះ
 ចាបាប អាញ ចឹង ចែត ពីង ពុត តាម៉ុត ពីង ពៀក អន់ខែ"»។†

១៧ កេះណោះ អើ រ៉ះ ប៉ាឡាក់ ណាវ ផាះ

«អាញ ចឹង អ្នាត ដោះ កា សារ យច អន់ខែ
 លូ សារ អូ ដាក់ ម៉ះ អន់ខែ ណោះ ដេល៧។‡

១៨ ផា ប្រ្ទៈ បិកកាតយ៍ អូ អ្យក់ យ៉ូ សារ យច កេះ ទីល នី
 ណោះ អូ ត្រត់ ពុះ កាណាត្ត រ៉ាម៉ះ ប្រ្ទៈ ប៉រ អន់ រ៉ាវ៉ាច់ ឡឹង សារ
 យច ណាវ ហង់។

សារ ពិន ខិន ម៉ុត ឡាំ ក្យាម៍ ប្រ្ទៈ បិកកាតយ៍

១៩ អី អុះ មី ខ អា ហង់ បះ ពិន ខិន ម៉ុត ពីង កាណាង ដាក់
 កាខាក់ ញុន កា ផាម យីស៊ូ

២០ ពួយ ទ្រង់ ណាវ ឡាក់ អើ ប្រ័ត្ន អន់ កា ពិន ឡាក់ ទ្រង់ ប្រ័
 ត្ន អន់ ទី អាញ រ៉ុស យី អើ អន់ ពិន ម៉ុត ទ្រង់ កាណាត់ ពូ បុង
 កាន់ទីង ញុន កា អើ មប ឡាកោ អើ។

២១ ញុន កា ពិន ទី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្ទៈ ម៉ោញ ដូរ ឡាក់
 ផះ អ្នែ រ៉ាងហៃ ហី ក្រាន ប្រ្ទៈ

២២ ពិន ត្រត់ ម៉ុត ឡាំ ក្យាម៍ ប្រ្ទៈ បិកកាតយ៍ ទីប ទី ពុត ដាក់
 សៀ លើយ អូ សង់សៃ ញុន កា ប្រ្ទៈ អ៊ូត ឡាច់ គ្រីប សារ អូ

† ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:៣៣។ ‡ ១០:១៧
 ១០:១៧ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:៣៤។

ដាក់ ឡើង ពុត ពិន កេះ ទីប វ៉ាវ ឡាកោ ពិន លូ ទៀក សាង កេះ ដេល។

២៣ ពិន ត្រគ់ សៀ សាវ ពិន រ៉ះ ណោះ អន់ កាខាក់ យី សាវ ពិន ម៉ឹង អេង ណោះ អន់ដីស ដៃ រ៉ុល រ៉ឹង ដៃ ខង ប្រ្រះ បិ កកាតយ៍ អើ សាញ៉ា នីចម៍ អើ ប្រគី នីណោះ ហង។

២៤ អន់ ពិន យីត ចាប្រែប ប្រគី នីចម៍ អន់ ប៉ាញសុះ គួប សោប អន់ ទី ពុត បិច ចៃ លូ ប្រគី សាវ ដាក់។

២៥ ដៃ អន់ ពិន អ្នាត ប៉ាតុំ គួប ឡាក់ កា បក់ អន់ដា អ្នាត ណោះ ដៃ ហត់ ត្រគ់ កាប ប៉ាំងហោក គួប សោប លើយៗ អន់ ទី ពុត ខិន ខង ដាវ យីស៊ូ ជីរ ពីរ ណាវ ក្បាម៍ ចឹង ទីល កេះ។

២៦ ផា ពិន អ្ន អន់ហ្គាល់ សាវ តាទីច កេះ ហះកា ផា ពិន ប៉ាំង រ៉ង់ ប្រគី យច អ្ន ទី កាណាគី វ៉ាម៉ះ ញ៉ា ចឹង អ្ន អន់ ពិន វ៉ាវច់ ឡើង សាវ យច ណោះ អុះ។

២៧ ទី ដឹង អ្នក ទីប អ្ន ក្បាត់ ដាវ តាតស៊ិន សាវ ទៀ ប៉ាត់ ដាវ ណោះ បក់ ប៉ាសាំង លូ ប្រ្រះ អុញ ចឹង សា គីកៗ។

២៨ បក់ ពៀ អ្ន ចៃ ប្រគី ពួយ ចាបាប រតី ម៉ូសេ ផា ទី ពូ ប្រគី ផាញ៉ាន ពៀវ ប៉ែង ដូរ ប៉ប៍ អើ ផះ ប្រគី សាវ អ្ន ដាក់ ណោះ បក់ ណោះ ត្រគ់ ប៉ាន់តៅ ឡូត អ្ន តាបាប អុះ។ ៩

២៩ ទីល នីណោះ ផា បក់ ពៀ បីដាយ គន ប្រ្រះ លូ បីដាយ ផាម ឡាក់ តាត់ អង់កេះ សាវ សាញ៉ា វែវ ពុត អើ ចឹង ត្រគ់ ទី ថូត ក្លាំង ឡើង ណោះ ណាវ ញន កា ផាម ណោះ ប្រគី អន់ ប៉ាណូស ដាក់ អ្ន ទី យច អុះ លូ ញន កា បក់ ណោះ ផាម៉ាត

៩ ១០:២៨ ១០:២៨ ប៉ ហៃ សាវ អន់ ចាបាប លីក ទី ពៀវ (ចោទិយកថា) ១៧:២-៧។

ប៉ាង្កាត់ ប៉ាលីង ប្រ្ទ្រះ ឡាក់ ដាត់ ពុត កា ពិន

៣០ ខង ពិន អន់ហ្គាល់ ប្រ្ទ្រះ ឡាក់ កាប ផា «សារ តូ ពូ ស៊ុត
កា អាញ ចឹង តូ ពូខ្ម* លូ ទី ប្រាត់ រ៉ះ ផា «ប្រ្ទ្រះ បិកកាតយ៍ ហង
ចឹង តាត់សុន សារ ចែត ថូត ប៉ាសុន អ៊ែវ†។

៣១ ត្រត់ អ្សត កាខាក់ ហង កា សារ ប្រ្ទ្រះ ចឹង ចែត ថូត យី
ប្រ្ទ្រះ ឡាក់ ទី អាញ រ៉ុស។

៣២ ហត់ អន់ដីស កាចាំង ពិ ផះ អន់ទ្រួល ពែ ផះ អន់ដីស
សៀ ណាវៗ ពែ ផះ ណោះ អន់ដីស ដាម អត់ ឡឹង សារ ថុក
ប៉ាណាប ខាក់ ដេល។

៣៣ កាណាង កាំឡាំង អន់ដីស បក់ អន់ដា ពូ ផាម៉ាត បីងាយ
ទីប ប្រតី បាប ហះ ម៉ាត់ ប៉ាណូស អៀង ដូរ បក់ អន់ដា ណាវ
ប្រតី គូប លូ ប៉ាណូស ឡាក់ ទី សារ ប៉ាណាប ណោះ ដេល។

៣៤ ផះ ណោះ អន់ដីស តាប៉ាប តាប៉ុន កា គូប អន់ដីស ឡាក់
ត្រត់ ខុក អន់ដីស កា អន់ ពូ រ៉ាត អ្សក់ រ៉ាស អំប៉ាស អន់ដីស
ទីប ទី ពុត ហោក រ៉ត់ ខង អន់ដីស អ្ន អន់តត់ ផា អន់ដីស ចឹង
ទី រ៉ាស អំប៉ាស ឡាក់ ដាត់ ហ្វិត ឡាក់ អ្ន លើយ ពឹង ប្លែង តោ។

៣៥ ទីល នីណោះ អន់ដីស ដៃ អ្នាត ដៃ សារ អន់ដីស សៀ
កាខាក់ ណោះ ខង សារ សៀ ណោះ ចឹង ទី ខា អៀង កាខា
ក់។

៣៦ អន់ដីស ត្រត់ ទី ពុត អត់ សាំរ៉ាញ្ញ ម៉ាត់ អ្ន ប្រតី ពួយ ពុត
ប្រ្ទ្រះ លើយ អន់ ទីល ទី កាណាត់ ញ៉ា ឡាក់ ប្រ្ទ្រះ បិកកាតយ៍

* ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ
(ចោទិយកថា) ៣២:៣៥។ † ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់
ចាបាប់ លឹក ទី ពៀរ (ចោទិយកថា) ៣២:៣៦។

សាញ៉ា ជា ចឹង អន់
 ៣៧ ខង ទី ប្រាក់ រ៉ះ ផាះ

«អ្នក បៀត ណាវ អ៊ែ ចឹង ពីរ តាទីច ហង
 អ៊ែ អ្នក បាំងក្រ អុះ។

៣៨ កាប៉ាច់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប៉ាសុន អាញ
 អ៊ែ ចឹង ទី អាញ រ៉ុស ញន កា អ៊ែ សៀ
 ហះកា បក់ ចំ ចាក ឡាច់ ឡឹង អាញ
 បក់ ណោះ អ្នក ត្រគ់ ពុត អាញ អុះ។‡

៣៩ ហះកា កាប៉ាច់ ពិន ឡាក់ ប៉ាណូស សៀ ម៉ាត់ ពិន ទី អាញ
 រ៉ុស អ្នក ត្រគ់ ឡាក់ កា ប៉ាណូស ចាក ឡាច់ ឡឹង ប្រ្ទះ ឡាក់
 ចឹង តៅ វ៉ាយ តៅ រ៉ុង ណោះ អុះ។

១១

សារ សៀ ម៉ះ ប៉ាសុន ប្រ្ទះ សើត ពែ

១ សារ ពិន សៀ យី ពិន អ្នក ឡាក់ៗ ជា ចឹង ទី សារ ញ៉ា
 ឡាក់ ពិន ម៉ឹង ជា ចឹង ទី លូ អ្នក ឡាក់ៗ ឡឹង សារ ញ៉ា ឡាក់
 ពិន ហៃ អ្នក ប៉ប៉ ណោះ ដេល។

២ ប៉ាណូស សើត ពែ ញន កា អន់ខែ សៀ ប្រ្ទះ ណោះ ហង
 បះ ប្រ្ទះ ប៉ានេ អន់ខែ។

៣ ញន កា ពិន សៀ បះ ពិន អ្នក ហ្លង់ ជា ប៉ានីរ ប្រ្ទះ បិកកា
 តយ៍ បាំងកើត តេះ ប្លែង ទីល នីណោះ កាណាត់ ញ៉ាៗ ឡាក់

‡ ១០:៣៨ ១០:៣៧-៣៨ សារ អា ឡាច់ ឡឹង ហាបាតូក ២:៣-៤។

ពិន ហៃ ប៉ប៊ី អូ ត្រង់ កើត ឡាច់ ឡឹង កាណាគី ឡាក់ ទី ត្រង់ ទៀយ ណោះ អុះ។

៤ ញន កា វគី អេបិល សៀ ប្រ្ទៈ បះ អើ ពុះ កាណាគី វ៉ាមៈ ប្រ្ទៈ ដាគ់ ហ្គិត ឡឹង កាណាគី កាអ៊ីន មប អន់ កា ប្រ្ទៈ។ ញន កា វគី អេបិល សៀ ណោះ ហង បះ ប្រ្ទៈ បិ កកាតយ៍ វះ ផា អេបិល ឡាក់ ប៉ាណូស ដាគ់ ត្រង់ កាណាគី អេបិល ពុះ វ៉ាមៈ កា ត្រង់ ពុត ប្រ្ទៈ ខាក់។ យៈ វគី អេបិល តៅ កាតាម កា ប៉ានីវ អើ អ៊ែ វះ កា ពិន ញន កា សាវ អើ សៀ។ *

៥ ញន កា វគី ហេណុក សៀ ណោះ ហង បះ ប្រ្ទៈ បិកកា តយ៍ ប៉ោក ហាវ អើ ពឹង ប្លែង អន់ វ៉ាវ៉ាច់ ឡឹង សាវ តៅ លូ អូ ទី ពៀ ប៉ប៊ី អើ ណាវ អុះ ខង ប្រ្ទៈ ប៉ោក ហាវ អើ ពឹង ប្លែង កេះ។ អន់ទ្រូល ឡឹង ប្រ្ទៈ ប៉ោក ហាវ អើ ណោះ ប្រ្ទៈ វះ ផា វគី ហេណុក ត្រង់ ពុត អើ ខាក់។ †

៦ ផា អូ សៀ អូ ទី ពៀ ចឹង ត្រង់ ពុត ប្រ្ទៈ អុះ ខង ផា បក់ ពៀ បិច មុត ក្បាម៍ ប្រ្ទៈ បក់ ណោះ ត្រង់ សៀ ផា ទី ប្រ្ទៈ តាទីច លូ សៀ ផា ប្រ្ទៈ ចឹង អន់ សាវ ដាគ់ កា បក់ ពៀ ខំ ណាំង អើ។

៧ ញន កា វគី ណូអេសៀ ណោះ ហង ផះ អើ កាតាំង ប្រ្ទៈ វះ កា អើ ឡឹង សាវ អើ បើ តានី ប៉ប៊ី អើ កា សាំយ៉ាង លូ ប្រ្ទៈ គី ពួយ ដេល អើ ប្រ្ទៈ ទូក តិស ភៀ តង់ ខាប័ខ្ល អើ អន់ វ៉ាវ៉ា ច់ ឡឹង ទៀក វ៉ាឡាប។ ញន កា អើ សៀ ណោះ ហង បះ អើ

* ១១:៤ ១១:៤ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១០។

† ១១:៥ ១១:៥ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៥:២៤។

តាត់ស៊ិន សារ យថ ប៉ាណ្ណាស ពីង អង់កក់ តេះ អើ កា ទី សារ ដាក់ ត្រង់ ញន កា អើ សៀ។ ‡

៨ ញន កា រតី អាប្រាហាំ សៀ ណោះ ហង បះ អើ សាំយាំ ង ប៉ានីរ ប្រ្ទះ ផះ ប្រ្ទះ ប្រើ អើ ចាក ឡាំ អ្វី ប៉ាត់ ចារ ម៉ោញ ឡាក់ ចឹង កេះ ប៉ាដក់ ប៉ាជៀ អើ។ រតី អាប្រាហាំ កា ចាក ឡាច់ ទីប អើ អូ អូ កា អើ ចឹង ឡាំ ប៉ាត់ ចំ ណោះ អុះ។

៩ ញន កា អើ សៀ ណោះ ហង បះ អើ ឡាំ អ្វី ប៉ាត់ ប៉ាថេ ត ឡាក់ ប្រ្ទះ ទី សាញ៉ា លូ អើ។ អើ ឡាក់ អំហ៊ុយ អ្វី ពីង វ៉ាណោះ។ គន អើ អ៊ីសាក់ លូ សោ អើ យ៉ាកុប កា អ្វី ពីង វ៉ា ណោះ និះទៅ ដែល ទីប សៀ ផា ប្រ្ទះ ចឹង អន់ ឡាក់ កា អើ សាញ៉ា ណោះ ហង។

១០ រតី អាប្រាហាំ អ្វី ក្បាត់ ប៉ុច កា អ្វី ពីង មៀង ម៉ោញ ឡាក់ តិស លូ អ្វី លើយ ឡាក់ ប្រ្ទះ បិកកាតយ៍ តាំងឡា ប៉ាងកើត។

១១ ញន កា អើ សៀ ណោះ ហង យ្ទះ យ៉ាត់ សាវ៉ា អូ អូ ទី គន កាតាម ប្រ្ទះ ប្រ័តី អន់ អើ ទី គន ដែល ខង អើ យីត ផា ប្រ្ទះ បិកកាតយ៍ ទី សាញ៉ា នីចម៍ អើ កា ចឹង ប្រ័តី នីណោះ ហង។

១២ ញន ខ ណោះ ហង បះ កើត ទី ប៉ាណ្ណាស អៀង ឡាក់ កា សំឡង់ ពីង ប្លែង លើ ឡាក់ កា តេះ ឡាពុក រហាង សាឡីត សា ឡាយ ញន កា កាម៉ាក់ ម៉ោញ ដូរ ឡាក់ ក្រាត់ ឡាក់ កេះ ក្បាម៍ ចឹង តៅ ហង។ §

១៣ មូត ទីណោះ កា សៀ លើយ ទីល តៅ អន់ខែ បើ ទី អុះ

‡ ១១:៧ ១១:៧ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:១៣,១៤,២២។

§ ១១:១២ ១១:១២ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១៧។

សារ ប្រ្ទៈ ទី សាញ៉ា ណោះ ហះកា អន់ខែ ហោក កា អន់ខែ
ប័ប័ ឡឹង ចាំងហាយុត ដោច ទីប យីត ជា ឡាកោ អន់ខែ ឡាក់
អំហ្គុយ ផៈ អ្នែ អង់រ៉ាមី ពីង អង់កក់ តេះ អា ដោច។

១៤ អន់ខែ យីត នីណោះ ប្រ័គី អន់ ពិន ហ្លង់ ជា អន់ខែ អ្នែ
ចាក ណាំង ស្រុក តេះ កា ឡាកោ អន់ខែ តាទីច ហង។

១៥ ជា អន់ខែ កាចាំង កា ស្រុក តេះ ឡាក់ អន់ខែ អង់កក់ ឡាច
ណោះ អន់ខែ រ៉ុល សីត ណាវ កា ទី ដេល

១៦ ហះកា អន់ខែ ផៈ អ្នែ ណាំង ចារ ម៉ោញ ឡាក់ ដាត់ ហ្គិត
យី មៀង ប្រ្ទៈ ពីង ប្លែង តោ ណោះ ហង បះ ប្រ្ទៈ បិកកា
តយ៍ អ្ន តាយុស អុះ អន់ អន់ខែ អើ អើ ជា ប្រ្ទៈ អន់ខែ ខង
អើ ទៀម មៀង ណោះ សារ៉ាប កា អន់ខែ ហង។

១៧-១៨ ញួន កា វគី អាប្រាហាំ សៀ ណោះ ហង បះ អើ អ្នក
ឡាំ អ៊ីសាក់ ប្រគី កាណាគី ពុះ រ៉ាមីះ ប្រ្ទៈ ផៈ ប្រ្ទៈ សាត់ លួង
ពុត អើ។ * ប្រ្ទៈ កាប លូ អើ ជា «ទី ដឹង គន សោ អ៊ីសាក់
អាញ ចឹង ប្រគី សារ សាញ៉ា វែវ ពុត »† ហះកា អើ ភម មប
គន អើ ដឹង ម៉ោញ ណោះ។

១៩ វគី អាប្រាហាំ សៀ ជា យ្ទៈ គន អើ តោ កាតាម ប្រ្ទៈ
បិកកាតយ៍ អ្ន តាត់ អង់រ៉ុស សីត អើ ណាវ។ គន អើ ពៀប
ឡាក់ កា តោ កេះ កេះណោះ រ៉ុស សីត ណាវ។

២០ ញួន កា វគី អ៊ីសាក់ សៀ ណោះ ហង បះ អើ រះ កា គន
អើ យ៉ាកុប លូ អេសាវ ឡឹង សារ ដាត់ ឡាក់ ប្រ្ទៈ ចឹង អន់ កា

* ១១:១៧-១៨ ១១:១៧-១៨ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ)
២២:១-១៨។ † ១១:១៧-១៨ ១១:១៧-១៨ សារ អា ឡាច ឡឹង កាណើត
អង់កក់ តេះ (លោកុប្បត្តិ) ២១:១២។

អន់ខែ ប៉ាត់ ម៉ាត់ ទៀ។ ‡

២១ ញន កា រតី យ៉ាកុប សៀ ណោះ ហង ផះ អើ ក្បាម៍ ចឹង កាតាច់ កាសី តាំងហើម អើ កា ប័រ សាវ ដាត់ អន់ កា គន យូ សើប ផះ ណោះ អើ សាំប័រ៖ ប្រ័ះ អន់ដើរ ត្រាក់ ឡាកោ លូ អ៊ឹង កាទុង អន់ដើរ។ S

២២ ញន កា រតី យូសើប សៀ ណោះ ហង ផះ អើ ក្បាម៍ ចឹង តៅ អើ រះ កា ប៉ាសុន អ៊ីស្រាអែល ផា អន់ខែ ចឹង ចាក ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ទីប អន់តត់ រះ កា អន់ខែ អន់ អ្យក់ សីត កាន់តឹង ប៉ាទ្រូ អើ។ *

២៣ ញន កា ពី មើត ម៉ូសេ សៀ បះ អន់ខែ ខិន អោន សា ស្វា ម៉ូសេ ប៉ែង ខែ ញន កា ប័ប សាស្វា ដាត់ ឡាយ៉ាម៍ ខា ក់ អន់ខែ អូ អ្យត កា យច ចាបាប សាដាច់ អុះ។ †

២៤ ញន កា រតី ម៉ូសេ សៀ ផះ អើ ប៉ាញ្ញី តាម៍ អើ អូ អន់ ពូ អើ អើ ផា សោ សាដាច់ អ៊ីស៊ីប អុះ។ ‡

២៥ អើ យីត ផា អ៊ែ ថុក ប៉ាណាប អន់ខូ លូ ប៉ាសុន ប្រ័ះ ដា ត់ ហ្គីត ឡឹង ទី សាវ រតី ម៉ៅញ ទ្រូ ញន កា ប្រីតី សាវ យច។

២៦ អើ យីត ផា អើ អន់ ពូ បីដាយ ញន កា អើ ម៉ឹង សាដាច់ បក់ ប្រ័ះ ចឹង ប្រើ ពីរ ណោះ ដាត់ ក្វា ឡឹង ទី វ៉ាស អំប៉ាស ពីង ប៉ាថេត អ៊ីស៊ីប ខង អើ យីត កា វ៉ាងវ៉ាន់ ប៉ាត់ ម៉ាត់ ទៀ។

‡ ១១:២០ ១១:២០ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៧:២៨-២៩,៣៩-៤០។ S ១១:២១ ១១:២១ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤៨:១៥។ * ១១:២២ ១១:២២ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៥០:២៤-២៥។ † ១១:២៣ ១១:២៣ ប័រ ហៃ សាវ ឡាច់ (និក្ខមន៍) ២:២-៣។ ‡ ១១:២៤ ១១:២៤ ប័រ ហៃ សាវ ឡាច់ (និក្ខមន៍) ២:១០-១២។

២៧ ញន កា អើ សៀ បះ អើ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប អូ អូ
គ កា សាដាច់ អ៊ីស៊ីប អ៊ីក អុះ ខង អើ ទី ពុត ខិន ពៀប ឡាក់
កា អើ ប៉ប័ ប្រ្ទ្ទ្ទ្ទ ឡាក់ ពូ ហៃ អូ ប៉ប័។

២៨ ញន កា អើ សៀ ណោះ ហង បះ អើ ប្រ័គ៌ ប៊ុន ទ្រូង លូ
ឡាប ផាម ចៀម ពីង កាណាប័ អំបារ ដៃ អន់ បិយ ប្រ្ទ្ទ្ទ្ទ ប៉ាន់
តៅ គន ឡោងទ្រៀ សុនសាត អ៊ីស្រាអែល។ ៩

២៩ ញន កា សុនសាត អ៊ីស្រាអែល សៀ អន់ខែ យួង ទៀក
តាំងលេ តីស ឡាក់ កា ចាក ពីង គោក ហះកា ប៉ាគ៌ សុនសាត
អ៊ីស៊ីប ម៉ុត ពួយ កា ឡង់ តៅ ទី។ *

៣០ ញន កា អន់ខែ សៀ សុនសាត អ៊ីស្រាអែល កា ចាក
តាវ ជុំ មៀង យេរីខូ ទី តាំប៊ើះ ដាវ កេះណោះ ប៉ាន់ទៀយ កា
ប៉ាក់ ពួក ទី។ †

៣១ កាប៉ាច់ វ៉ាហាប់ ឡាក់ អង់កាន់ ម៉ាលេង ញន កា អើ
សៀ បះ អើ វ៉ាវ៉ាច់ ដាគ៌ អូ តៅ អន់ខូ លូ មូត ប៉ាសាំង លូ ប្រ្ទ្ទ្ទ្ទ
ញន កា អើ ហាប់ មូត ឡាំ ស៊ីប កាន។ ‡

៣២ ញ៉ា អន់ដីស ប៉ិច កា អាញ រ៉ះ សារ ណាវ ប ? អាញ
អូ ហាវ ចឹង រ៉ះ ឡឹង សារ គេខៀន សារ បារ៉ាក់ សារ សាំ
សុន សារ យេបថា សារ សាដាច់ ដាវីត សារ សាំយូអែល
លូ សារ មូត វ៉ាគីយ ប្រ្ទ្ទ្ទ្ទ អន់ទៀតៗ ណាវ អុះ។

៣៣ ញន កា អន់ខែ សៀ ណោះ ហង បះ អន់ខែ តាកុះ លូ ប៉ា

៩ ១១:២៨ ១១:២៨ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ១២:១២-៤២។ * ១១:២៩
១១:២៩ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ១៤:១៦-១៧។ † ១១:៣០ ១១:៣០
ប័រ ហៃ យូស្វេ ៦:១-២០។ ‡ ១១:៣១ ១១:៣១ ប័រ ហៃ យូស្វេ ២:១-២១;
៦:២២-២៥។

ថេត អន់ទៀតៗ ចាយ ទ្រង់ អន់ខែ អន់ខែ តាត់សិន សារ ពូ
អន់ ដាក់ ត្រង់ ទីប ទី សារ ប្រ្ទៈ សាញ៉ា ផា ចឹង អន់។ ប៊ក
កា អូ កាប់ អន់ខែ

៣៤ អុញ កា អូ សា ដេល អន់ខែ វាវាច់ ឡឹង ប្លា ដាវ យ្ទៈ
អន់ខែ អូ ទី សាង់ កាតាម ប្រ្ទៈ ប្រ័ត អន់ អន់ខែ ទី សាង់
ឡុត អន់ខែ អូ តាត្ទុះ កេង ខាក់ ប្រ័ត អន់ តាម្ទីរ សាតាក់ តា
ប្រ្ទៈ តាប្រ្លាង។

៣៥ ម្នត អង់កាន់ ឡាក់ ប័ប គន ក្លោ អន់ខែ តៅ គន ក្លោ អន់
ខែ ណោះ កា រីស សីត ណាវ។ បក់ អន់ដា អន់ ពូ ប្រ័ត អីត
ប៉ាណាប អូ ថៃ អន់ ពូ តោះ ឡើយ អុះ ម៉ាត់ អន់ ទី អាញ រីស
សីត ណាវ ណោះ ដាក់ ហ្លឹត។

៣៦ បក់ អន់ដា ណាវ អន់ ពូ កាប អូ ដាក់ ទីប អន់ ពូ ពិត សា
ប្លាត ទីប អន់ ពូ កត់ លូ ច្រាល់ លូ ថែត ពឹង ខុក ដេល។

៣៧ បក់ អន់ដា ណាវ ពូ ហ៊ីរ លូ អំហ្គោ បក់ អន់ដា ពូ ប៉ាន់
តៅ សាក លូ សាណាក កាតាច់ គីត អន់តិគី បក់ អន់ដា ពូ
កោះ លូ ដាវ អន់ខែ អ្នែ ឡាឡីត ឡាឡាត់ ទី ដឹង អង់ការ ចៀម
លូ អង់ការ ប៉ាវពេ ហង អន់ខែ ពៀត ប៉ាតាង ខោ អាវ លូ អូ
ទី កាណាត់ ត្រីប នែវ ទីប ពូ ជិះ ចត់ ប្រ័ត អូ ដាក់។

៣៨ អន់ខែ ចាក ឡង់លៃ ពឹង ស្រី តិស ទីប អ្នែ ពឹង ប៉ានីម
ពឹង រឹង អំហ្គោ លូ តិប អំហ្គោ។ ប៉ាណូស ពឹង អង់កក់ តេះ អា
អូ យី ចឹង អ្នែ អន់ខូ លូ អន់ខែ អុះ។

៣៩ កាប៉ាច់ ម្នត ទីណោះ យ្ទៈ ប្រ្ទៈ ប៉ានេ អន់ខែ ញន កា
អន់ខែ សៀ កាតាម ហះកា អន់ខែ បើ តាន់ ទី សារ ប្រ្ទៈ សា
ញ៉ា អា អុះ

៤០ ខង ប្រ្ទៈ ទ្រៀម សារ ឡាក់ ដាត់ ហ្ន័ត សាំរ៉ាប់ កា
ពិន ទីល នីណោះ អើ អូ ប្រគី អន់ អន់ខៃ ដាត់ កាខាក់ អន់ទ្រូ
ល ឡឹង ពិន អុះ។

១២

សារ ប្រ្ទៈ ប៉ាញ់ចាល ពិន ឡាក់ កា ពី ប៉ាញ់ចាល គន

១ ញន កា អន់ខៃ ទិខូ អ្នែ ហៃ ជុំ ពិន ទីល នីណោះ ពិន ត្រ
ត់ អ្នាត ពិ ទិ សារ ញ៉ា ឡាក់ ប្រគី អន់ គៀម ទីប អ្នាត ទិ សារ
យច ឡាក់ អ្នែ ត្នែត រ៉ិត ពីង ពិន កេះណោះ ខំ ប៉ាលួង សាតាក់
ឡា ប៉ាត់ ម៉ាត់ ពួយ ទ្រង ប្រ្ទៈ ប៊កកាតយ័ ទ្រៀម អន់ កា ពិន។

២ ពិន ត្រត់ ហៃ ប៉ាត់ យីស្នី ខង អើ ឡាក់ តាំងឡា ប៉ាណាំ
អន់ ពិន សៀ លូ ប្រគី អន់ ពិន សៀ ដាត់ កាខាក់ អើ ដាម
អត់ កា សារ អិត ប៉ាណាប អ្នែ ពីង អ្នឹង គីង អើ អូ យីត ជា
សារ ណោះ ត្រត់ តាយួស អុះ ញន កា អើ ហៃ កា សារ ហោក
រត់ ឡាក់ អើ ចឹង ទី ប៉ាត់ អន់តីត។ កិញអៀ អា អើ ផះ អ្នែ
ពីង ចារ អំរាញ អីញ តែង សាម៉ា គ្រេ សាដាច់ ម៉ះ ប្រ្ទៈ ប៊កកា
តយ័។

៣ ហត់ អន់ដីស យីត ចាជ្រែប ហៃ ឡឹង សារ អើ អត់ សាំរ៉ា
ញ កា ប៉ាណូស អូ ដាត់ ឡាក់ ប៉ាសាំង លូ អើ កាខាក់ ម៉ាត់ អន់
ដីស ដាត់ អូ ស្រាប់ សៀ លូ អូ សាប ពុត

៤ ខង អន់ដីស បើ ទី សារ ពូ ប្រគី អូ ដាត់ កា អន់ដីស ទីល
តៅ អុះ ទីល នីណោះ អន់ដីស ត្រត់ ដាម អត់ កាខាក់។

៥ អន់ដីស ជែ ពីល ប៉ានីរ ប្រ្ទៈ ឡាក់ បាំងហោក ពុត ពៀក
ញន អើ អន់ដីស ជា គន អើ ផាះ

«អី គន អីស ដៃ បីដោយ សារ ប្រ្ទៈ អន់តត់ ប៉ាតោ
 ដៃ អុក ពុត ពៀក កា សារ ប្រ្ទៈ កាប កា អីស
 ៦ ខង ប្រ្ទៈ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អ៊ែ បិច ថៃ
 ទីប ពីត ប៉ាញ់ចាល បក់ ចំ ឡាក់ អ៊ែ អន់ កេះ គន អ៊ែវ។*

៧ អន់ដីស ត្រត់ អត់ សាំវ៉ាញ៉ូ កា សារ ប៉ាញ់ចាល អា ប្រ្ទៈ
 ប៉ាញ់ចាល អន់ដីស ឡាក់ កា ពី ប៉ាញ់ចាល គន។ ញ៉ា ឃើយ
 ទី ដេល ប គន បក់ ចំ ឡាក់ ពី អូ ទី ប៉ាញ់ចាល ?

៨ ផា ប្រ្ទៈ អូ ប៉ាញ់ចាល អន់ដីស ឡាក់ កា គន អ៊ែ អន់ទៀត។
 ដេល ទីល នីណោះ អន់ដីស អូ ត្រត់ គន អ៊ែ តាទីច អុះ។

៩ ពិន ទី ពី តែង ឡាកោ ប៉ាងឡៃ ពីត ប៉ាញ់ចាល ពិន ហះកា
 ពិន អ៊ែ កា កាវ៉ុប អ៊ែ ដេល កាប៉ាច់ ប្រ្ទៈ បិកកាតយ៍ ឡាក់ ពី
 តែង ប៉ាងាត់ ប៉ាលឹង ហ៊ែង ខាក់ តះ ពិន ត្រត់ អ៊ូល កូត៍ ប្រ័ត៍
 ពួយ ប៉ានីរ អ៊ែ ម៉ាត់ អន់ ទី អាញ រីស។

១០ ពី ពិន ឃើយ ប៉ាញ់ចាល ពិន អូ ទុញ សាណាំ អុះ តាម អ៊ែ
 ឃឹត ផា ដាត់ ហះកា ប្រ្ទៈ បិកកាតយ៍ ប៉ាញ់ចាល ពិន ភៀ
 អន់ ទី ខា ម៉ាត់ អន់ ពិន ដាត់ ត្រង់ ឡាក់ កា អ៊ែ ដេល។

១១ ដាវ ចំ ប្រ្ទៈ ប៉ាញ់ចាល ពិន ប្រ័ត៍ អន់ ពិន អុក ពុត ខាក់ អូ
 ត្រត់ ប្រ័ត៍ អន់ ពិន ហោក រីត់ អុះ ហះកា ឡែង ឡឹង ណោះ ទី
 ខា ដេល សារ ប្រ្ទៈ ប៉ាញ់ចាល ណោះ ប្រ័ត៍ អន់ ពិន ទី សារ
 សាណុក សាវ៉ាត ទីប ដាត់ ត្រង់។

សារ ពិន អូ ត្រត់ ប៉ាតែក លូ ប្រ្ទៈ

* ១២:៦ ១២:៦ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត)
 ៣:១១-១២។

១២ ទីល នីណោះ ហត់ លឹក គឺ ឡាក់ ឡាកាញ់ លូ តាកុល
ឡាក់ ឡាប៉ាត់ ណោះ ប្រគំ អន់ កាង់ ពិ។

១៣ ហត់ ប្រគំ ទ្រង់ អន់ ត្រង់ ម៉ាត់ ឡាម៉ត់ ចាក អន់ ទី បក់
កាជក ជុង ដាត់ ណាវ។

១៤ ហត់ ខំ អែ អន់ ដាត់ រម លូ ពូ ទីប អែ ដាត់ សាវ៉ាប់ កា
ប្រៈ ផា អូ អែ ដាត់ ណោះ អូ ទី ពៀ ចឹង ប៉ប ប្រៈ អុះ។

១៥ ហត់ ឡាវ៉ាង កាខាក់ អ្សគ ផែត ទី ពៀ ឡាច់ ឡឹង សាវ តា
ប៉ាប តាប៉ុន ម៉ះ ប្រៈ។ ដៃ អន់ ពៀ កេះ អូ ដាត់ ពៀប ឡាក់
កា អ្សត ប៉ាញីល ឡាក់ ប្លោហ ហាវ ខង អែ ចឹង ប្រគំ អន់ ទី
សាវ តាប៉ុញ តាប៉ាក់ លូ ប្រគំ អន់ ពូ អៀង កើត អូ ដាត់ ដេល។

១៦ ហត់ ឡាវ៉ាង កាខាក់ ដៃ អន់ ពៀ ប្រគំ លូ កាម៉ាក់ លូ អង់
កាន់ ឡាឡឹក ឡាឡាក់ លូ ដៃ អន់ ពៀ ងល់ ឌី អូ សៀ អូ វ៉ាប់
ប្រៈ ឡាក់ កា អេសាវ អ្សក់ ប៉ាដក់ ប៉ាជៀ ចានែក គន ឡោង
ទៀ តូរី លូ សាអ៊ឹង ម៉ោញ គូម។ †

១៧ អន់ដីស ទីខូ កា អូ កេះ ដេល អន់តីត ឡឹង ណោះ អែ
ប៉រ ឡោម បិច កា ទី សាវ ដាត់ ឡឹង ពី អែ ពី អែ ហ៊ីរ អ្នាត
អែ។ យៈ អែ ឡោម ឡា ទីប ឡាច់ ទៀក ម៉ាត់ កាតាម កា
ពី អែ អូ វើ ពុត អុះ។ ‡

១៨ អន់ដីស អូ ត្រគំ ឡាក់ កា សុនសាត អ៊ីស្រាអែល សើត
ពែ អុះ អន់ខែ ឡាទីល ប៉ានីម ម៉ោញ ឡាក់ ពូ ហៃ ប៉ប យី ប៉ានី
ម ស៊ីណាយ ឡាក់ ទី អុញ សា លូ ម៉ាម៉ាង ម៉ាមត អ៊ីត តាទុក តា

† ១២:១៦ ១២:១៦ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៥:២៩-៣៤។

‡ ១២:១៧ ១២:១៧ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៧:៣០-៤០។

ទុយ ទីប ទី ខ្យាល តាវ៉ាញ

១៩ អន់ខែ កាតាំង ពូ ខ្លោម សាណែង លូ កាតាំង ប៉ានីរ ប្រ្ទៈ កាកាប ទីប អន់ខែ ឡោម ឡា ជែ អន់ ប្រ្ទៈ កាកាប លូ អន់ខែ ណាវ៉ា

២០ ញន កា អន់ខែ អ្នក កា ប៉ានីរ ប្រ្ទៈ ឡាក់ រ៉ះ ផា «យ្ទៈ ប៉ាណូស ញើ កាតាម យ្ទៈ កាណាគី ញ៉ា កាតាម ផា ឡាំ ចគី ពីង ប៉ានីម ណោះ ពូ ត្រគ់ ហីរ ប៉ាន់តៅ លូ អំហ្មោ ឡូតឆ័រ។

២១ សារ អន់ខែ ប៉ប ណោះ យី ត្រគ់ អ្នក ខាក់ ណោះ ហង បះ រ៉គី ម៉ូសេ រ៉ះ ផា «អាញ អ្នក កាខាក់ វ៉រ៉ែត ឡាកោឆ។

២២ ហះកា អន់ដីស ឡាំ ទីល ប៉ានីម ស៊ីយ៉ូន យី ឡាំ ទីល មៀង យេរូសាឡឹម ពីង ប្លែង ឡាក់ មៀង ប្រ្ទៈ បិកកាតយី ឡាក់ ទី អាញ រ៉ស ទីប ទី បិយ ប្រ្ទៈ អ្នែ អៀង យ៉ាប ឡាន ដូរ អ្នែ អន់ខូ ហោក រ៉គ់ អវ័ៗ សោៗ។

២៣ អន់ដីស ឡាំ ប៉ាគ់ ចារ មូត គន ឡោងទ្រៀ ប៉ាគុំ គូប យី ទី ប៉ាណូស ឡាក់ ទី សិច ពីង ប្លែង ទីប អន់ដីស ឡាំ អ្នែ ប៉ាគ់ ងីរ ប្រ្ទៈ បិកកាតយី ឡាក់ តាំងឡា តាត់សិន សារ កា ប៉ាណូស ទីខូ លូ ឡាំ ប៉ាគ់ ប៉ាងាតី មូត ដាគ់ ត្រង់ ឡាក់ អូ ទី សារ យច កេះ។

២៤ អន់ដីស កា ឡាំ កេះ ដេល ប៉ាគ់ យីស៊ូ ឡាក់ ប្រគី កា ណាដី ឡឹង សារ សាញ៉ា វែវ ពុត ណាវ ទីប អន់ដីស ឡាំ ប៉ាគ់ ផាម ឡាក់ ព្រីះ ភៀ ប័រ ជែ អន់ ប្រ្ទៈ អ្នក យ៉ូ ផាម យីស៊ូ ណោះ ដាគ់ ហ្គីត ឡឹង ផាម អេបិល ឡាក់ ក្រានី កា ប័រ អន់

§ ១២:២០ ១២:២០ ប័រ ហៃ សារ ឡាច់ (និក្ខមនំ) ១៩:១២-១៣។

ប្រ្ទៈ ចែក ថ្ងៃ ពូ *។

២៥ អន់ដីស ដៃ ប៉ាតែក ដៃ លូ ប្រ្ទៈ ឡាក់ ផ្ទះ កាកាប លូ អន់ដីស ខង ផ្ទះ សុនសាត អ៊ីស្រាអែល អូ សាំយ៉ាង រ៉ក ម៉ូសេ អន់តត់ ប៉ាតោ កា អន់ខែ ពឹង អង់កក់ តេះ អា ពែ អន់ខែ អូ វ៉ា រ៉ាច់ ឡាកោ អុះ ទីល នីណោះ ផា ពិន ប៉ាតែក អូ ចែ សាំយ៉ាង ប៉ានីរ ប្រ្ទៈ ឡាក់ អន់តត់ ប៉ាតោ កា ពិន ឡឹង ប្លែង ហ៊ឹង ខា ក ពិន អូ វ៉ា រ៉ាច់ ឡាកោ តៈ។

២៦ ផ្ទះ ប្រ្ទៈ កាប ពឹង ប៉ានីម ស៊ីណាយ ពែ ប៉ានីរ អ៊ី កាកាប ណោះ វ៉ាវ៉ែត អង់កក់ តេះ ហះកា កិញអៀ អា អ៊ី សា ញ៉ា ផា «ម៉ោញ ទង អា ណាវ អូ ត្រត់ ដឹង អង់កក់ តេះ អុះ ចឹង វ៉ាវ៉ែត ប្លែង កា ចឹង វ៉ាវ៉ែត ដេល»។

២៧ សារ អ៊ី ផា «ម៉ោញ ទង អា ណាវ ណោះ អ៊ី ប៊ុច រ៉ះ ផា កាណាត់ ឡាក់ វ៉ាវ៉ែត អ៊ី ចឹង អ្យក់ ឡាច់ ទី កាណាត់ ទី ណោះ យី កាណាត់ ញ៉ាៗ ឡាក់ អ៊ី បាំងកើត សើត ពែ ទីល នីណោះ អ៊ែ ដឹង កាណាត់ ឡាក់ អូ អូ វ៉ាវ៉ែត។

២៨ ញុន កា ពិន ចឹង ម៉ុត រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ ប្រ្ទៈ ពិន ត្រត់ ប៉ានេ អ៊ី ខង សារ រ៉ាងហៃ រ៉ាងខ្យា ណោះ អូ អូ វ៉ាវ៉ែត អុះ។ ណោះ ហង អន់ ពិន អ្យល កូត់ ទីប ប៉ានេ សាំប្ទៈ ប្រ្ទៈ ត្រត់ ឡាក់ កា ពុត អ៊ី ប៊ុច

២៩ ខង ប្រ្ទៈ ពិន អ៊ី ឡាក់ កា អុញ ផ្ទះ សា គីកៗ †។

* ១២:២៤ ១២:២៤ ប្រ ហៃ កាណេត អង់កក់ តេះ (លោកយុត្តិ) ៤:១០។
† ១២:២៦ ១២:២៦ ប្រ ហៃ ហាកាយ ២:៦។ ‡ ១២:២៩ ១២:២៩ ប្រ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយកថា) ៤:២៤។

១៣

សារ អ្នែ កោប អន់ ត្រត់ ពុត ប្រ្ទៈ

១ ហត់ បិច ចៃ កា គួប ឡាក់ កា អុះ ឡាក់ កា មី។

២ ហត់ រាំងហៃ អំហ្មិយ អន់ ដាត់។ ខង ទី បក់ អន់ដា ហាប់ ទីប បិយ ប្រ្ទៈ ហះកា អន់ខៃ អូ អន់ហ្គាល់ កា បិយ ប្រ្ទៈ អុះ សាមីគី កា ប៉ាណូស ដោច។

៣ ហត់ អន់ដីស យីត កា គួប អន់ដីស ឡាក់ ផះ អ្នែ ត្រត់ ខុក ពៀប ឡាក់ កា អន់ដីស ត្រត់ ខុក អន់ខូ លូ អន់ខៃ ដេល ទីប យីត កា មួត បក់ ពូ ផះ ប្រ័តី បាប ខង អន់ដីស កា ទី ឡាកោ បាំងឡៃ អូ អីត ប៉ាណាប និះទៅ ដេល។

៤ អន់ ប៉ាណូស ទីខូ កា រ៉ុប ចាបាប់ សារ ទី ក្លោ កា ម៉ាញ់។ ក្លោ លូ កាម៉ាញ់ ត្រត់ អ្នែ ដាត់ ត្រង់ លូ គួប ខង ប្រ្ទៈ បិកកាតយ៍ ចឹង ចៃត ថូត បក់ រ៉ាលង កល់ ក្លោ កាម៉ាញ់ លូ បក់ ប្រ័តី លូ កាម៉ាតី លូ អង់កាន់។

៥ ត្រត់ សាំងកៃ ឡាកោ ដៃ ខ្លាម បិច កា លៀន ដៃ យី ត្រត់ សាណិ ពុត កា កាណាតី ញ៉ា ឡាក់ អន់ដីស ទី កេះ ខង ប្រ្ទៈ បិកកាតយ៍ រិះ ជា «អាញ អូ អ្នាត អន់ដីស អុះ»។

៦ ញុន ណោះ ហង បះ ពិន ខិន កាប ផាះ

«ប្រ្ទៈ បិកកាតយ៍ បក់ តង់ អាញ

ណោះ ហង បះ អាញ អូ អ្ន្យុត កា ញ៉ា អុះ

អូ ទី ញ៉ៃ អូ ប្រ័តី កា អាញ អុះ»។†

* ១៣:៥ ១៣:៥ សារ អា ឡាច់ ឡឹង យូស្វេ ១:៥។ † ១៣:៦ ១៣:៦ សារ អា ឡាច់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រ្ទៈ (ទំនុកតម្កើង) ១១៨:៦។

៧ ហត់ អន់ដីស យឺត ហែ កា ម៉ែត ណាំផា អន់ដីស ឡាក់ បាំងហៀន សារ ប្រ្ទៈ កា អន់ដីស អន់ទ្រូល ពែ។ ហត់ យឺត ចាំជ្រេប ហែ ឡឹង ឡាបៀប អន់ខែ អែ កោប ត្រត់ សៀ ប្រ្ទៈ ឡាក់ កា អន់ខែ ណោះ ដេល។

៨ យីស៊ូ គ្រិះ អែ អែ និះទៅ ឡឹង សើត ពែ ទីល វ៉ាប់ ដាវ អា ទីប យ៉ាង តោ កា អែ និះទៅ ដេល។

៩ ដៃ សៀ ពួយ សារ ពូ បាំងហៀន តាងៗ ដៃ។ ពិន ត្រត់ ប្រ័តី អន់ ពុត ពៀក សៀ កាខាក់ ញុន កា ពុត ដាត់ ម៉ះ ប្រ្ទៈ ប៊ិកកាតយី អូ ត្រត់ ញុន កា ប្រ័តី ពួយ ចាបាប សារ សាណា ណោះ អុះ ខង ចាបាប ទិណោះ អូ ទី ខា កា មូត បក់ ប្រ័តី ពួយ ណោះ អុះ។

១០ យីស៊ូ វ៉ាម៉ះ ប្រ្ទៈ លូ ឡាកោ អែ ទៅ ណោះ រៀប ឡាក់ កា អន់ហ្នឹង ពឹង រោង វ៉ាម៉ះ ហះកា មូត ក្រាត់ វ៉ាម៉ះ ប្រ្ទៈ អូ ទី ចាបាប អ្យក់ សា សាណា ឡឹង អន់ហ្នឹង អា អុះ ទី ដឹង ពិន ឡាក់ សៀ អែ ខិន អ្យក់ សា។

១១ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្ទៈ យើយ អ្យក់ ផាម អ្យក់ ម៉ុត ពឹង ចារ វ៉ាម៉ះ ប្រ្ទៈ ភៀ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ហះកា អ្យក់ ណោះ ពូ ពុះ តែង ឡឹង ចារ ប៉ាសុន អែ។

១២ យីស៊ូ កា និះទៅ ដេល អែ អីត ប៉ាណាប តែង ឡឹង មៀង ញុន កា បិច ហ្វាយ ប៉ាសុន អន់ ដាត់ សាំវ៉ាប់ កា ប្រ្ទៈ ញុន កា ផាម អែ។

១៣ ញុន ណោះ ហង បះ ពិន ត្រត់ ឡាច់ ឡាច់ ប៉ាត់ ចារ យីស៊ូ អែ តាង ឡឹង ពូ ទីប អត់ សាំវ៉ាញី អន់ ពូ បីដាយ ឡាក់ កា អែ ដេល

១៤ ខង ពីង អង់កក់ តេះ អា ពិន អូ ទី មៀង ចឹង អ្នែ ដាក់ លើយៗ អុះ ណោះ ហង បះ ពិន ខំ ណាំង មៀង ឡាក់ ចឹង ទី ប៉ាក់ ម៉ាត់ ទៀ។

១៥ ទីល នីណោះ ពិ ពិន ប៉ានេ ប្រ្ទះ លើយៗ ញន កា យី ស្នី ខង សារ ពិន ប៉ានេ ណោះ ពៀប ឡាក់ កា កាណាគី ពូ ពុះ រ៉ាម៉ះ ប្រ្ទះ ឡាក់ សារ ដាក់ ឡាច់ ឡឹង ពីរ ពិន ផះ អ្នែ រះ ឡឹង សារ យីស្នី។

១៦ ដៃ ពីល ប្រ្ទឹ សារ ដាក់ លើ អន់ កាណាគី កា ពូ ខង ប្រ្ទឹ នីណោះ ត្រត់ ពុត ប្រ្ទះ ខាក់ ពៀប ឡាក់ កា កាណាគី ពូ ពុះ រ៉ាម៉ះ ប្រ្ទះ ដេល។

១៧ ហត់ រ៉ាប់ សៀ ម៉ែត ណាំផា កាណុង ក្រំ អន់ដីស ពិ ទីប សាំយ៉ាំង ប្រ្ទឹ ពួយ ប៉ានីរ អន់ខែ ដេល ខង អន់ខែ ផះ អ្នែ រ៉ា ងហៃ ប៉ាងាត់ ប៉ាលឹង អន់ដីស ទីប អន់ខែ ចឹង រះ កា ប្រ្ទះ បិកកាតយ៍ ទី ង៉ារ ញ៉ា ឡាក់ អន់ខែ ប្រ្ទឹ ណោះ។ ផា រ៉ាប់ សៀ ណោះ អន់ខែ ចឹង ប្រ្ទឹ ង៉ារ អា ទីប ទី ពុត ហោក រី ត់។ ផា អន់ខែ ប្រ្ទឹ ង៉ារ ទីប អុក ពុត ណោះ អន់ដីស អូ ទី ខា ញ៉ា ហង។

១៨ ប័រ អន់ដីស ម៉ន់ ឡោម ប្រ្ទះ អន់ កា ញីន ណើ ខង ញីន សៀ ផា ពុត ពៀក ញីន ដាក់ ត្រង់ កេះ ទីប បិច ប្រ្ទឹ ដាក់ ត្រីប នែរ

១៩ កាខាក់ អើ ប័រ អន់ដីស ម៉ន់ ឡោម ប្រ្ទះ អន់ កា អាញ លើយៗ ម៉ាត់ ប្រ្ទះ អន់ អាញ ឡាំ ណាវ ប៉ាក់ ចារ អន់ដីស ស្រីសៗ។

២០ ប្រ្តី៖ បិកកាតយ៍ ឡាក់ តាំងឡា សារ សាណុក សារ៉ាក
តាក់ អង់រីស យីស៊ី ឡាក់ តាំងឡា ពិន អើ ហង ឡាក់ តាំងឡា
រង តាប័ល ចៀម ខង អើ តាក់ អង់កេះ សារ សាញ៉ា វែវ ពុត
ឡាក់ អ្នែ លើយ ញន កា ផាម អើ។

២១ អន់ ប្រ្តី៖ អន់ អន់ដីស អ្ន ប្រគី សារ ដាក់ គ្រឹប នែវ ឡាក់
កា ពុត អើ បុច អន់ អើ ប្រគី ងារ ពឹង ពិន តាម ពុត អើ ញន
កា យីស៊ី គ្រិះ។ ពិ ពិន ប៉ានេ អើ លើយ។ អាមេន។

២២ អី អុះ មី អាញ ប័រ ឡោម ឡា អន់ដីស អន់ អន់ដីស ខំ
សាំយ៉ាង ប៉ានីវ អាញ អន់តត់ ប៉ាតោ ពឹង សត់ត្រា អាញ ច្រាត់
ប៉ាហ្សើ កា អន់ដីស បាបិត បាបិត អា។

២៣ អាញ បុច រ៉ះ កា អន់ដីស អន់ អ្ន អន់តត់ ផា ធីម្លុច ឡាក់
អុះ មី ពិន ពូ តោះ ឡាច់ អើ ឡឹង ខុក កេះ។ ផា អើ ពិះ ទីល
ប៉ាត់ អាញ ស្រីស។ ណោះ អាញ ចឹង ឡា ប៉ាត់ ចារ អន់ដីស
អន់ខូ លូ អើ។

២៤ អាញ ប័រ អំបញ្ច មូត ណាំផា លូ ប៉ាសុន ប្រ្តី៖ ទិខូ អន់
ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល ប ? មូត ឡាក់ ពិះ ឡឹង ប៉ាថេ
ត អ៊ីតាលី ‡ កា អំបញ្ច ផា អន់ដីស ដាក់ ឡាកោ ប៉ាងឡៃ ដេល
ប ?

២៥ អន់ ប្រ្តី៖ ដាក់ ពុត កា អន់ដីស ទិខូ។

‡ ១៣:២៤ ១៣:២៤ មូត ឡាក់ ពិះ ឡឹង ប៉ាថេត អ៊ីតាលី ពិន ព្រៃ នីអៀ កា ត្រត់
ដេល៖ មូត ឡាក់ អ្នែ ពឹង ប៉ាថេត អ៊ីតាលី អា ។

គម្ពីរភាសាទំពួន

Tampuan: គម្ពីរភាសាទំពួន (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

Print editions are published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2025-07-09

PDF generated using Haiola and XeLaTeX on 8 Jul 2025 from source files
dated 9 Jul 2025

742035d0-b3fa-5410-b953-8d4e296ae650